

အပိကွပ်ကျ

AWIG AWIG

ကုသကဟကဟကဟကဟ

DESA ADAT NAGASEPAHA



ရဲကဟကဟကဟကဟ

KECAMATAN BULELENG

ကဟကဟကဟကဟ

KABUPATEN BULELENG

បិណកិរិយាតារាត្រី

PIDAGING MAKA BANTANG

ឧបិក្ខុបិក្ខុតេហាធាត្យុតេសិបហា

AWIG-AWIG DESA ADAT NAGASEPAHA

មុំធីសិទ្ធិមម។

MURDHA CITTA

ប្រមាមស្វ័រ្យ។

PRATHAMAS SARGAH

ហារាត្រីបិណក្រឹត្យសតេហាធាត្យុ

: ARAN LAN WEWIDANGAN DESA ADAT

ឌ្វិឡ្យស្វ័រ្យ។

បមិស្សស្សក្រាតេហិទិក្ខុតេហាធាត្យុ

DWITYAS SARGAH

: PAMIKUKUH LAN PATITIS DESA ADAT

ត្រិទិយស្វ័រ្យតេហា?

សុត្រាទេហាបត្រាមក្រុតេហាធាត្យុ

TRITYAS SARGAH

: SUKRETA TATA PAKRAMAN DESA ADAT

បត្រាទិក្រឹត្យបិណក្រឹត្យម

Palet 1 Indik Krama.....

បត្រាទិក្រឹត្យបិណក្រឹត្យប្រវេណ

Palet 2 Indik Prajuru.....

បត្រាទិក្រឹត្យបិណក្រឹត្យស្សក្រា

Palet 3 Indik Kukul.....

បត្រាទិក្រឹត្យបិណក្រឹត្យស្សក្រា

Palet 4 Indik Paruman.....

បញ្ចប់ ១១ ហិរ្និកា ប្រាសាទ

Palet 5 Indik Druwen Desa.....

បញ្ចប់ ១២ ហិរ្និកា កាតាត្រា

Palet 6 Indik Panyanggran banjar.....

សាទ្រីស ១១

សូត្រ ១១ ១២ ១៣ ១៤ ១៥ ១៦ ១៧ ១៨ ១៩ ២០ ២១ ២២ ២៣ ២៤ ២៥ ២៦ ២៧ ២៨ ២៩ ៣០ ៣១ ៣២ ៣៣ ៣៤ ៣៥ ៣៦ ៣៧ ៣៨ ៣៩ ៤០ ៤១ ៤២ ៤៣ ៤៤ ៤៥ ៤៦ ៤៧ ៤៨ ៤៩ ៥០ ៥១ ៥២ ៥៣ ៥៤ ៥៥ ៥៦ ៥៧ ៥៨ ៥៩ ៦០ ៦១ ៦២ ៦៣ ៦៤ ៦៥ ៦៦ ៦៧ ៦៨ ៦៩ ៧០ ៧១ ៧២ ៧៣ ៧៤ ៧៥ ៧៦ ៧៧ ៧៨ ៧៩ ៨០ ៨១ ៨២ ៨៣ ៨៤ ៨៥ ៨៦ ៨៧ ៨៨ ៨៩ ៩០ ៩១ ៩២ ៩៣ ៩៤ ៩៥ ៩៦ ៩៧ ៩៨ ៩៩ ១០០

CATUR SARGAH

: SUKRETA TATA PARAHYANGAN DESA ADAT

បញ្ចប់ ១៣ ហិរ្និកា បាយក

Palet 1 Indik Dewa Yadnya.....

បញ្ចប់ ១៤ ហិរ្និកា បាយក

Palet 2 Indik Rsi Yadnya.....

បញ្ចប់ ១៥ ហិរ្និកា បាយក

Palet 3 Indik Pitra Yadnya.....

បញ្ចប់ ១៦ ហិរ្និកា បាយក

Palet 4 Indik Manusa Yadnya.....

បញ្ចប់ ១៧ ហិរ្និកា បាយក

Palet 5 Indik Bhuta Yadnya.....

បញ្ចប់ ១៨ ហិរ្និកា

សូត្រ ១១ ១២ ១៣ ១៤ ១៥ ១៦ ១៧ ១៨ ១៩ ២០ ២១ ២២ ២៣ ២៤ ២៥ ២៦ ២៧ ២៨ ២៩ ៣០ ៣១ ៣២ ៣៣ ៣៤ ៣៥ ៣៦ ៣៧ ៣៨ ៣៩ ៤០ ៤១ ៤២ ៤៣ ៤៤ ៤៥ ៤៦ ៤៧ ៤៨ ៤៩ ៥០ ៥១ ៥២ ៥៣ ៥៤ ៥៥ ៥៦ ៥៧ ៥៨ ៥៩ ៦០ ៦១ ៦២ ៦៣ ៦៤ ៦៥ ៦៦ ៦៧ ៦៨ ៦៩ ៧០ ៧១ ៧២ ៧៣ ៧៤ ៧៥ ៧៦ ៧៧ ៧៨ ៧៩ ៨០ ៨១ ៨២ ៨៣ ៨៤ ៨៥ ៨៦ ៨៧ ៨៨ ៨៩ ៩០ ៩១ ៩២ ៩៣ ៩៤ ៩៥ ៩៦ ៩៧ ៩៨ ៩៩ ១០០

PANCAMAS SARGAH

: SUKRETA TATA PAWONGAN DESA ADAT

បញ្ចប់ ១៩ ហិរ្និកា បាយក

Palet 1 Indik Pawiwahan.....

បញ្ចូល១២១ ហិរ្តិវិហារិ

Palet 2 Indik Nyapihan.....

បញ្ចូល១២១ ហិរ្តិវិហារិ

Palet 3 Indik Sentana.....

បញ្ចូល១៣១ ហិរ្តិវិហារិ

Palet 4 Indik Warisan.....

សស្ត្រស្រាវ

SASTHAS SARGAH

សុគ្រេតាតាបាឡេមាហានេសាធារិ

: SUKRETA TATA PALEMAHAN DESA ADAT

បញ្ចូល១៣១ ហិរ្តិវិហារិ

Palet 1 Indik Bhaya.....

បញ្ចូល១២១ ហិរ្តិវិហារិ

Palet 2 Indik Karang , Tegal . Carik.....

បញ្ចូល១២១ ហិរ្តិវិហារិ

Palet 3 Indik Pepayonan.....

បញ្ចូល១៣១ ហិរ្តិវិហារិ

Palet 4 Indik Wewalungan.....

បញ្ចូល១៣១ ហិរ្តិវិហារិ

Palet 5 Indik Wewangunan.....

សប្តមស្សវ័តោវា

SAPTAMAS SARGAH

វិសារាហនាមិណ្ណា

: WICARA LAN PAMINDANDA

បញ្ចហិវាហិវិសារាហ

Palet 1 Indik Wicara.....

បញ្ចហិវាហិវិសារាហនាមិណ្ណា

Palet 2 Indik Pamindanda.....

ឧស្តមស្សវ័តោវា

ASTAMAS SARGAH

ក្សបុក្សបុហិវិសារាហ

: NGUWAH-NGUWUHIN AWIG-AWIG.....

នាវមស្សវ័តោវា

NAWAMAS SARGAH

បម្បបុហិ

: PAMUPUT.....

ប្រមាណស័ក្ត

PRATHAMAS SARGAH

ហោរាភូមិបិណ្ឌព្រហ្មវិទ្យា

ARAN LAN WEWIDANGAN DESA ADAT

បុរាណសិក្សា

Pawos 1

ក្រុមហ៊ុន ព្រហ្មវិទ្យា ភូមិបិណ្ឌព្រហ្មវិទ្យា ភូមិបិណ្ឌព្រហ្មវិទ្យា ភូមិបិណ្ឌព្រហ្មវិទ្យា

(1) Desa Adat puniki mawasta Desa Adat Nagasepaha.

ក្រុមហ៊ុន ព្រហ្មវិទ្យា ភូមិបិណ្ឌព្រហ្មវិទ្យា ភូមិបិណ្ឌព្រហ្មវិទ្យា ភូមិបិណ្ឌព្រហ្មវិទ្យា

(2) Jebar kakuwub wawidangannyane mawates nyatur Desa inggih punika :

ហា ដីដីខាងឦសាន ភូមិបិណ្ឌព្រហ្មវិទ្យា ភូមិបិណ្ឌព្រហ្មវិទ្យា

ha. Sisi wetan / kangin : Tukad Tangis

នា ដីដីខាងក្រិច ភូមិបិណ្ឌព្រហ្មវិទ្យា ភូមិបិណ្ឌព្រហ្មវិទ្យា

na. Sisi Kulon / Kauh : Tukad Sanad Bajul

សា ដីដីខាងត្បូង ភូមិបិណ្ឌព្រហ្មវិទ្យា ភូមិបិណ្ឌព្រហ្មវិទ្យា

ca. Sisi Kidul / kaja : Banjar Taman Sari Desa Padangbulia

រា ដីដីខាងលិច ភូមិបិណ្ឌព្រហ្មវិទ្យា ភូមិបិណ្ឌព្រហ្មវិទ្យា

ra. Sisi Lor / Kelod : Tukad Bajul , Tukad Tangis lan Campuan.

ក្រុមហ៊ុន ព្រហ្មវិទ្យា ភូមិបិណ្ឌព្រហ្មវិទ្យា ភូមិបិណ្ឌព្រហ្មវិទ្យា ភូមិបិណ្ឌព្រហ្មវិទ្យា

(3) Desa Adat puniki kawangun antuk kalih banjar tempekan luire:

ហា ព្រហ្មវិទ្យា ភូមិបិណ្ឌព្រហ្មវិទ្យា ភូមិបិណ្ឌព្រហ្មវិទ្យា

ha. Banjar Adat Delod Margi.

នា ព្រហ្មវិទ្យា ភូមិបិណ្ឌព្រហ្មវិទ្យា ភូមិបិណ្ឌព្រហ្មវិទ្យា

na. Banjar Adat Dajan Margi.

ឃុំឃ្យស្យាវ័រ

DWITYAS SARGAH

បមិស្យស្យាវ័រនាទិទិស្យស្យាវ័រ

PAMIKUKUH LAN PATITIS DESA ADAT

បុរាសាស្ត្រ

Pawos 2

ក្នុងនាមនៃស្ថាប័នបមិស្យស្យាវ័រនាទិទិស្យស្យាវ័រ

Desa adat puniki ngamanggehang Pamikukuh utawi Dasar :

ក្រុមបញ្ជីស្ថាប័ន

(1) Pancasila

ក្រុមបញ្ជីស្ថាប័នឆ្នាំ១៩៤៥

(2) UUD 1945

ក្រុមបញ្ជីស្ថាប័នបុរាសាស្ត្រនៃស្ថាប័ន

(3) Pasuaran Guru Wisesa sane Kamanggehang.

៣ ទិស្យស្យាវ័រនាទិទិស្យស្យាវ័រនាទិទិស្យស្យាវ័រ

(4) Tri Hita Karana manut Sadacara Agama Hindu.

បុរាសាស្ត្រ

Pawos 3

ស្ថាប័នបមិស្យស្យាវ័រនាទិទិស្យស្យាវ័រ

Luir Patitis Desa Adat :

ក្រុមបញ្ជីស្ថាប័នបុរាសាស្ត្រនៃស្ថាប័ន

(1) Ngukuhang miwah ngarajegang Agama Hindu.

ក្រុមបញ្ជីស្ថាប័នបុរាសាស្ត្រនៃស្ថាប័ន

(2) Nginggilang tata prawertine Maagama.

ក្រុមការងារគ្រប់គ្រងស្ថានភាពសហគមន៍សង្គមភាពស្ថិតិសង្គម

(3) Ngerajegang Kasukertan Desa saha Pawongannia Sakala lan Niskala.

ត្រីម្យាស្សាវតារ

TRITYAS SARGAH

សូត្រាទោទោបាស្រាមនី

SUKRETA TATA PAKRAMAN

បក្ខទានិ ១៣

Palet 1

ហិណ្ឌូក្រាម

Indik Krama

បក្ខទានិ ៣១

Pawos 4

៣៧ ។ សករតនាពាក្យសម្រួលបាណសិញ្ញត្តិស្រីនិក្ខេប៖ គោល្យ័បាសកមហាបេហិណ្ឌូ

(1) Sane kabawos Krama Desa inggih punika : Kulawarga sane Maagama Hindu

សម្បត្តិ ធរណីធរណ្យត្រូហរិបិបសហ។ ពហិណ្ឌូភារាស្ត្រាវតារហិណ្ឌូក្រាម
sampun marabian utawi mawiwaha , Ngalinggihin Karang Desa inggihan

វត្តិន្ទរហាវេរ្យស្រាហ្មតាវតា

nenten saha nyungsurng Kahyangan Desa.

៣៨ ។ ធរណ្យនិក្ខេបនិក្ខេបិញ្ញត្តិសម្រួល សករតនាពាក្យសម្រួលស្រីស្រីស្រីស្រីស្រីស្រីស្រីស្រី

(2) Sajaba punika sinanggeh Tamiu , sane kabinayang dados kalih inggih punika

ត្រូហរិបិបសហស្រួលស្រី

krama Tamiu magama Hindu miwah Tamiu siosan Hindu.

បក្ខទានិ ១១

Pawos 5

ត្រូហរិបិបសហស្រួលស្រី

Krama Desa wenten Kalih soroh inggih punika :

កេរកេរ គ្រូមាណសាស្ត្រប្រាជ្ញា គ្រូមាណសាស្ត្រមុខមាស មាសបូជិតិបបត្តិ គ្រូមាណសាស្ត្រ

(1) Krama Desa Ngarep : Krama desa sane muputang saluiring pakaryan Desa
មិបត្តិមិបត្តិមិបត្តិមិបត្តិ
miwah keni Tategenan

កេរកេរ គ្រូមាណសាស្ត្រប្រាជ្ញា គ្រូមាណសាស្ត្រមុខមាស មាសបូជិតិបបត្តិ គ្រូមាណសាស្ត្រ

(2) Krama Desa Balu : Krama Desa sane sampun Palas merabian/Nyapian mawiwit
សាស្ត្រាភិបាលិកមិបត្តិមិបត្តិមិបត្តិមិបត្តិមិបត្តិមិបត្តិមិបត្តិមិបត្តិមិបត្តិ
sangkaning silih sinunggil Seda/Padem saha nenten keni Tategenan manut
បរាមុខិកេរ
Pararem.

បុរាណសាស្ត្រ
Pawos 6

គ្រូមាណសាស្ត្រប្រាជ្ញា គ្រូមាណសាស្ត្រមុខមាស មាសបូជិតិបបត្តិ គ្រូមាណសាស្ត្រ

Kawit dados Krama Desa lan Panemayan tedun makrama desa :

កេរកេរ គ្រូមាណសាស្ត្រប្រាជ្ញា គ្រូមាណសាស្ត្រមុខមាស មាសបូជិតិបបត្តិ គ្រូមាណសាស្ត្រ

(1) Kawit dados Krama desa :
ហា មិបត្តិមិបត្តិមិបត្តិមិបត្តិមិបត្តិមិបត្តិមិបត្តិមិបត្តិមិបត្តិ
ha. Mawiwit sangkaning Pawiwahan.

គា មិបត្តិមិបត្តិមិបត្តិមិបត្តិមិបត្តិមិបត្តិមិបត្តិមិបត្តិមិបត្តិមិបត្តិ
na. Mawiwit sangkaning ngarereh pangupajiwa jenek malinggih ring Desa adat ,
បទិលំសនិវាហយុសមាសត្រូវមិបត្តិមិបត្តិមិបត្តិមិបត្តិមិបត្តិមិបត្តិមិបត្តិមិបត្តិ
patilar saking rahayu saha makta Likita saking kesae.

កេរកេរ គ្រូមាណសាស្ត្រប្រាជ្ញា គ្រូមាណសាស្ត្រមុខមាស មាសបូជិតិបបត្តិ គ្រូមាណសាស្ត្រ

(2) Panemayan tedun makrama Desa :

ໜຶ່ງ ສາມາດສືບຕໍ່ບໍ່ມາຄື ການນຶກບໍ່ມາຄື ສາມາດສືບຕໍ່ບໍ່ມາຄື ສາມາດສືບຕໍ່ບໍ່ມາຄື

ha. Sangkaning Pawiwahan : Polih wawanengan asangkepan. Sasampun Upacara

ບາງສາມາດສືບຕໍ່ບໍ່ມາຄື ການນຶກບໍ່ມາຄື ສາມາດສືບຕໍ່ບໍ່ມາຄື ສາມາດສືບຕໍ່ບໍ່ມາຄື

Pabyakala Lan Pawidhi Widana asangkepan Nuju rahina Buda Umanis.

ສາມາດສືບຕໍ່ບໍ່ມາຄື ການນຶກບໍ່ມາຄື ສາມາດສືບຕໍ່ບໍ່ມາຄື ສາມາດສືບຕໍ່ບໍ່ມາຄື

na. Sangkaning ngarereh pangupajiwa Nem sasih nuju sangkepan Desa saha naur

ບາງສາມາດສືບຕໍ່ບໍ່ມາຄື ການນຶກບໍ່ມາຄື ສາມາດສືບຕໍ່ບໍ່ມາຄື ສາມາດສືບຕໍ່ບໍ່ມາຄື

pananjung Batu manut Pararem.

ສາມາດສືບຕໍ່ບໍ່ມາຄື ການນຶກບໍ່ມາຄື ສາມາດສືບຕໍ່ບໍ່ມາຄື ສາມາດສືບຕໍ່ບໍ່ມາຄື

ca. Krama Desa Ngampel muwah pimirak sane mawali ka Desa kapatutang malih

ບາງສາມາດສືບຕໍ່ບໍ່ມາຄື ການນຶກບໍ່ມາຄື ສາມາດສືບຕໍ່ບໍ່ມາຄື ສາມາດສືບຕໍ່ບໍ່ມາຄື

tedun makrama.

ໜຶ່ງ ການນຶກບໍ່ມາຄື ການນຶກບໍ່ມາຄື ການນຶກບໍ່ມາຄື ການນຶກບໍ່ມາຄື ການນຶກບໍ່ມາຄື

(3) Uger-uger indik Pah-pahan Krama lan tedun makrama manut Dresta lan Pararem.

ບາງສາມາດສືບຕໍ່ບໍ່ມາຄື

Pawos 7

ບາງສາມາດສືບຕໍ່ບໍ່ມາຄື ການນຶກບໍ່ມາຄື ການນຶກບໍ່ມາຄື ການນຶກບໍ່ມາຄື

Tategenan Krama Desa :

ໜຶ່ງ ສາມາດສືບຕໍ່ບໍ່ມາຄື ການນຶກບໍ່ມາຄື ການນຶກບໍ່ມາຄື ການນຶກບໍ່ມາຄື

(1) Sahanan Krama Desa ngarep sami kakeninin Tategenan (Paturunan ,

ບາງສາມາດສືບຕໍ່ບໍ່ມາຄື ການນຶກບໍ່ມາຄື ການນຶກບໍ່ມາຄື ການນຶກບໍ່ມາຄື

papeson lan ayahan mamungkul manut dresta lan Pararem).

ໜຶ່ງ ສາມາດສືບຕໍ່ບໍ່ມາຄື ການນຶກບໍ່ມາຄື ການນຶກບໍ່ມາຄື ການນຶກບໍ່ມາຄື

(2) Krama Desa Balu wantah kekeninin peturunan.

២១ ប្រដីប្រដីត្រូវតែប្រើប្រាស់ឱ្យបានត្រឹមត្រូវ មិនអាចប្រើប្រាស់យោងតាមការសម្រេចបានឡើយ

(3) Prade wenten sinalih tunggil krama rikalaning ngayah sadurung puput sampun

មិនមែនជាអ្នកប្រើប្រាស់ឱ្យបានត្រឹមត្រូវ មិនអាចប្រើប្រាស់យោងតាមការសម្រេចបានឡើយ

matilar tan pasadok ring prajuru wenang krama inucap keni pamidanda manut

បរាមរមី

Pararem.

៣១ ប្រដីប្រដីត្រូវតែប្រើប្រាស់ឱ្យបានត្រឹមត្រូវ មិនអាចប្រើប្រាស់យោងតាមការសម្រេចបានឡើយ

(4) Pamargin Laluputan manut Dresta lan Pararem prade Krama punika dados

ប្រដីប្រដីត្រូវតែប្រើប្រាស់ឱ្យបានត្រឹមត្រូវ មិនអាចប្រើប្រាស់យោងតាមការសម្រេចបានឡើយ

Prajuru Desa, Kerta Desa, Sabha Desa, Pecalang, Pamangku Kahyangan Desa

មិនអាចប្រើប្រាស់យោងតាមការសម្រេចបានឡើយ

miwah sane siosan.

បញ្ចប់

Pawos 8

គ្រូបង្រៀនសិក្សាស្រាវជ្រាវ

Krama Desa kadadosang

៧១ មនុស្សម្នាក់ៗត្រូវតែប្រើប្រាស់ឱ្យបានត្រឹមត្រូវ មិនអាចប្រើប្រាស់យោងតាមការសម្រេចបានឡើយ

(1) Mapuangkid utawi tan tedun ngayah rikala : Sungkan, Matepetin anak sungkan,

មនុស្សម្នាក់ៗត្រូវតែប្រើប្រាស់ឱ្យបានត្រឹមត្រូវ មិនអាចប្រើប្រាស់យោងតាមការសម្រេចបានឡើយ

Mayadnya, Ngawangun, nandur, Cuntaka, miwah lunga sane mabuat polih

មិនអាចប្រើប្រាស់យោងតាមការសម្រេចបានឡើយ

tempo wantah apisan sajabaning polih kabebasan saking prajuru.

៨១ ការងារមិនមែនជាអ្វីដែលមិនអាចប្រើប្រាស់បានឡើយ

(2) Nyada mapiteges ngamademang tategenan sasampun :

៩១ ការងារមិនមែនជាអ្វីដែលមិនអាចប្រើប្រាស់បានឡើយ

មនាវាស្រីប្រុសត្រូវតែបង្កើតឱ្យបានដូចគ្នា
masadok ring prajuru ngelantur mangda ngranjing dados Angga Sekea Truna

ស្រីមនាវាតាតា
(Krama Roban).

៣៧ បង្កើតឱ្យបានដូចគ្នាដូចគ្នាដូចគ្នាដូចគ្នា

(4) Patut nguningayang ring Kelian Desa prade :

៣៨ មនាវាមនាវាមនាវាមនាវា
ha. Madue oka embas.

៣៩ មនាវាមនាវាមនាវាមនាវា

៤០ មនាវាមនាវាមនាវាមនាវា

na. Kapiulangan seda.

៤១ មនាវាមនាវាមនាវាមនាវាមនាវាមនាវា
ca. Nerima Tamiu Lanang wiadin istri jantos marerepan.

៤២ មនាវាមនាវាមនាវាមនាវា

៤៣ មនាវាមនាវាមនាវាមនាវា

ra. Kapanca bhaya.

៤៤ មនាវាមនាវាមនាវាមនាវាមនាវាមនាវា
ka. Okane kaambil / ngambil rabi (mawiwaha).

៤៥ មនាវាមនាវាមនាវាមនាវាមនាវា

៤៦ មនាវាមនាវាមនាវាមនាវាមនាវាមនាវា
da. Palas marabi utawi mewali ke umah dehe.

៤៧ មនាវាមនាវាមនាវាមនាវាមនាវា

៤៨ មនាវាមនាវាមនាវាមនាវាមនាវាមនាវា
ta. Ngawangun prade mamurug wenang keni pamidanda.

៤៩ មនាវាមនាវាមនាវាមនាវាមនាវាមនាវា

៥០ មនាវាមនាវាមនាវាមនាវាមនាវាមនាវាមនាវា
sa. Nyungkemin Agama siosan utawi nilar Agama miwah piuning siosan

៥១ មនាវាមនាវាមនាវាមនាវាមនាវាមនាវាមនាវា
sane sampun kasungkemin manut Pararem kalepas saking Desa Adat.

៥២ មនាវាមនាវាមនាវាមនាវាមនាវាមនាវាមនាវា
wa. Sanangken Rahina Nyepi soang soang paon keni urunan.

៥៣ មនាវាមនាវាមនាវាមនាវាមនាវាមនាវាមនាវា

៥៤ មនាវាមនាវាមនាវាមនាវាមនាវាមនាវាមនាវា
៥៥ មនាវាមនាវាមនាវាមនាវាមនាវាមនាវាមនាវា

៥៦ មនាវាមនាវាមនាវាមនាវាមនាវាមនាវាមនាវា

ບາງສາມີ 10

Pawos 10

ບາງສາມີບິບິບາບິບິບາບິບິບາບິບິບາບິບິບາບິບິບາ

Patias utawi piilih-olihan Krama Desa :

1. ບາງສາມີບິບິບາບິບິບາບິບິບາບິບິບາບິບິບາ

(1) Polih Pasyuban Prajuru Desa.

2. ບາງສາມີບິບິບາບິບິບາບິບິບາບິບິບາບິບິບາບິບິບາ

(2) Kabawosin kalih katiwakin pamutus sahanan wicarania.

3. ບາງສາມີບິບິບາບິບິບາບິບິບາບິບິບາບິບິບາ

(3) Dados kapilih miwah mamilih prajuru.

4. ບາງສາມີບິບິບາບິບິບາບິບິບາບິບິບາບິບິບາ

(4) Patiyas sosan manut perarem.

ບາງສາມີ 11

Pawos 11

ບາງສາມີບິບິບາບິບິບາບິບິບາບິບິບາບິບິບາ

Wusan dados Krama Desa luire :

1. ບາງສາມີ

(1) Prade

2. ບາງສາມີ

ha. Seda

3. ບາງສາມີບິບິບາບິບິບາບິບິບາບິບິບາບິບິບາ

na. Sangkaning pinunas ngaraga , santukan nilar Desa sasampun kalokika ring

ບາງສາມີ

paruman.

4. ບາງສາມີ

ca. Status Balu

၉၅။ အာဂုဏ်သိက္ခာရှိစေရန်အတွက် အာဂုဏ်သိက္ခာအား နှစ်စဉ် ပြန်လည်အကဲဖြတ်စစ်ဆေးရမည်။

(2) Kanorayang duaning tan prasida ngesehin solah maprewerti setata mamurug
အမိဗျူဟာတို့ကို ဖြစ်ပေါ်စေရန်အတွက် အာဂုဏ်သိက္ခာအား နှစ်စဉ် ပြန်လည်အကဲဖြတ်စစ်ဆေးရမည်။
awig-awig utawi sahanan duracara lianan saha sampun kalokika ring
ပာရာမီ။
paruman.

၉၆။ အိန္ဒိယဘာသာဝင်များ

(3) Ninggal agama Hindu.

၉၇။ သံသရာဝင်ရောက်ခြင်း

(4) Sang kalepas makrama :

၉၈။ အာဂုဏ်သိက္ခာအား နှစ်စဉ် ပြန်လည်အကဲဖြတ်စစ်ဆေးရမည်။

ha. Tan wenten polih pah-pahan druwen Desa.

၉၉။ ဗျူဟာတို့ကို ဖြစ်ပေါ်စေရန်အတွက် အာဂုဏ်သိက္ခာအား နှစ်စဉ် ပြန်လည်အကဲဖြတ်စစ်ဆေးရမည်။

na. Muputang utang piutang ring Desa lan sibakan.

၁၀၀။ အာဂုဏ်သိက္ခာအား နှစ်စဉ် ပြန်လည်အကဲဖြတ်စစ်ဆေးရမည်။

ca. Tan polih pasyuban Kasukertan.

၁၀၁။ အာဂုဏ်သိက္ခာအား နှစ်စဉ် ပြန်လည်အကဲဖြတ်စစ်ဆေးရမည်။

ra. Tan kadadosang ngeseng layon ring Setra sajabaning krama inucap kekeninin

ပာရာမီ။

Pamukun setra akehnyane manut Pararem.

၁၀၂။ အာဂုဏ်သိက္ခာအား နှစ်စဉ် ပြန်လည်အကဲဖြတ်စစ်ဆေးရမည်။

(5) Keputusan Krama Tamiu Lan Tamiu :

၁၀၃။ ဗျူဟာတို့ကို ဖြစ်ပေါ်စေရန်အတွက် အာဂုဏ်သိက္ခာအား နှစ်စဉ် ပြန်လည်အကဲဖြတ်စစ်ဆေးရမည်။

ha. Krama tamiu patut madana punia ring Tempekan / Desa manut

ပာရာမီ။

pararem.

၁၀၄။ ဗျူဟာတို့ကို ဖြစ်ပေါ်စေရန်အတွက် အာဂုဏ်သိက္ခာအား နှစ်စဉ် ပြန်လည်အကဲဖြတ်စစ်ဆေးရမည်။

na. Krama tamiu patut polih patias marupa pitulung sajroning katiben

គាបក្លា ឆាយ

Kapanca Bhaya.

ឆាយ ហឿបហឿប ព្រឹត្តិកិច្ច ទំនៀមទម្លាប់ គ្រប់គ្រង ប្រទេស ភាគភិបាល ភាគភិបាល ភាគភិបាល

ca. Tamiu patut nyungkemin tur nginutin sahananing paridabdab miwah kahanan

ក្រុមភាគភិបាល ភាគភិបាល ភាគភិបាល ភាគភិបាល ភាគភិបាល

desa adat manut ring daging awig-awig miwah pararem.

៤ គ្រប់គ្រង ភាគភិបាល ភាគភិបាល ភាគភិបាល ភាគភិបាល ភាគភិបាល

(6) Krama desa sane Tan keni pamargin ayah-ayahan , paturunan lan kakenen

មនុស្ស ភាគភិបាល ភាគភិបាល ភាគភិបាល ភាគភិបាល ភាគភិបាល

manut Dresta lan pararem sane sampun kaunggahang ring pararem panyahcah

មិច្ឆា

Awig.

បាត់ដំបង

Palet 2

ហិរ្សិវរ្យ

Indik prajuru

បាត់ដំបង

Pawos 12

៧ ភាគភិបាល ភាគភិបាល ភាគភិបាល ភាគភិបាល ភាគភិបាល

(1) Desa Adat puniki kaenter oleh Kelian Desa Adat.

៨ ភាគភិបាល ភាគភិបាល ភាគភិបាល ភាគភិបាល ភាគភិបាល

(2) Banjar Adat kaenter oleh Kelian Banjar Adat.

៩ ភាគភិបាល ភាគភិបាល ភាគភិបាល ភាគភិបាល ភាគភិបាល

(3) Kaadegang antuk Pamilihan sajeroning Paruman Desa masue enem warsa ,

សទេបនីកុបន្តិភារិទ្ធិនាគ្វិកុយាដ្ឋុនាស្តបិលិហ្វិលិវ្យ្ត

sajawaning wenten parindikan sios tur dados kapilih malih.

៣ ឧប្បត្តិភាវុត្តិបដាសាសនាវិហារភាវុត្តិ

(4) Maduluran Dewa Saksi ring Pura Desa.

បុរាណវិទ្យា

Pawos 13

កេរ តើលិយកុត្តិហាសាសនាសម្រាប់ហាវិរុះស?

(1) Kelian Desa Adat kasangggra olih :

ហា បទេរ្យ្ត

ha. Patajuh.

នា បតារិភាវិ

na. Panyarikan.

សា បហិកិវិ

ca. Patengen.

រា ភាសិកុភាវិសាវុត្តិភាវុត្តិភាវុត្តិភាវុត្តិ

ra. Kasinoman akehnyane manut kawigunan.

កេរ ភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិ

(2) Sajeroning ngenterang kasukertan Niskala, Kelian Desa mucukang Pamangku

ភាវុត្តិភាវុត្តិភាវុត្តិ

Kahyangan Desa.

កេរ បុរាណវិទ្យាភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិភាវុត្តិ

(3) Prajuru Desa ngadegang Kerta Desa sane mawiwit Prajuru lepas Sang sane

បិសាភិហាសាសនាសម្រាប់ហាវិរុះស

Wikan ring Adat lan Agama sinanggegh Panglingsir Kasarengin Juru Ilikita saking

បិសាភិហាសាសនាសម្រាប់ហាវិរុះស

Penyarikan Desa.

၃။ ပြဋ္ဌာန်းတော်မူသည့်အခါ နယ်လွှာအောက်ရှိ နယ်အုပ်စုအဖွဲ့ဝင်များ

(4) Prajuru ngadegang Pecalang Desa sane madue swadharma ngenterang katreptian

ကုသကုသအဖွဲ့ဝင်များအား နယ်အုပ်စုအဖွဲ့ဝင်များ

desa adat risajeroing Tri hita karena.

၄။ ပြဋ္ဌာန်းတော်မူသည့်အခါ နယ်အုပ်စုအဖွဲ့ဝင်များ

(5) Prajuru desa ngadegang Sabha desa sane madue kawenangan Ngrencanayang lan

အဖွဲ့ဝင်များအား နယ်အုပ်စုအဖွဲ့ဝင်များ

maicayang tatimbangan muputang wicara Indik adat lan Agama.

၆။ ပြဋ္ဌာန်းတော်မူသည့်အခါ နယ်အုပ်စုအဖွဲ့ဝင်များ

(6) Prajuru Desa Ngajegang Krama Negak / malinggih manut Dresta Lan Perarem.

ပုဒ်မ ၁၄

Pawos 14

၁။ နယ်အုပ်စုအဖွဲ့ဝင်များ

(1) Swadarmaning Kelian Desa Adat luire :

၁။ နယ်အုပ်စုအဖွဲ့ဝင်များ

ha. Ngenterang pelaksanaan sadaging awig-awig miwah perarem Desa.

၂။ နယ်အုပ်စုအဖွဲ့ဝင်များ

na. Nuntun tur ngenterang krama rawuhing krama desa ngupadi kasukertan antuk

ပုဒ်မ ၁၄

patitis.

၃။ နယ်အုပ်စုအဖွဲ့ဝင်များ

ca. maosin kalih niwakang pamutus arep ring wicara krama desa.

၄။ နယ်အုပ်စုအဖွဲ့ဝင်များ

ra. Maka duta matemuang baos ring sapa sira ugi.

၅။ နယ်အုပ်စုအဖွဲ့ဝင်များ

ka. Mastikayang pawiwahan Krama Desa sajeroning sane makrama Desa adat.

ဂိပၢၣ်မၤရဲၤ

ring Paruman.

ဤအကျဉ်းချုပ်သည် ဟူၤမိၤတီၢ်ဂၢၤအိၣ်ဥၣ်ပၤတၢ်ပၤတၢ်ဒၣ်တၢ်ဂၢၤအိၣ်ဥၣ်ပၤတၢ်ပၤ

(2) Kanorayang uttawi ngentosin Prajuru patut sajeroning Paruman tur

အိၣ်ဥၣ်ပၤတၢ်ပၤတၢ်ဒၣ်တၢ်ဂၢၤအိၣ်ဥၣ်ပၤတၢ်ပၤ

kaingkupin antuk krama desa.

ဤ မိၤတီၢ်ဂၢၤအိၣ်ဥၣ်ပၤတၢ်ပၤတၢ်ဒၣ်တၢ်ဂၢၤအိၣ်ဥၣ်ပၤတၢ်ပၤ

(3) Magingsir genah Kadura Desa.

ဒၣ်ဥၣ်ပၤတၢ်ပၤတၢ်ဒၣ်တၢ်ဂၢၤအိၣ်ဥၣ်ပၤတၢ်ပၤတၢ်ဒၣ်တၢ်ဂၢၤအိၣ်ဥၣ်ပၤတၢ်ပၤ

(4) Pet prade Kelian Desa during puput sengker metu raris katiben baya panyungkan

ပၤတၢ်ပၤတၢ်ဒၣ်တၢ်ဂၢၤအိၣ်ဥၣ်ပၤတၢ်ပၤတၢ်ဒၣ်တၢ်ဂၢၤအိၣ်ဥၣ်ပၤတၢ်ပၤ

pati , Kanorayang , utawi sangkaning pinunas ngaraga , patut kaseledihin olih

ပၤတၢ်ပၤတၢ်ဒၣ်တၢ်ဂၢၤအိၣ်ဥၣ်ပၤတၢ်ပၤတၢ်ဒၣ်တၢ်ဂၢၤအိၣ်ဥၣ်ပၤတၢ်ပၤ

Patajuh druwene ngantos telas sengkere.

ပၤတၢ်ပၤတၢ်ဒၣ်တၢ်ဂၢၤအိၣ်ဥၣ်ပၤတၢ်ပၤ

Palet 3

မိၤတီၢ်ဂၢၤအိၣ်ဥၣ်ပၤတၢ်ပၤတၢ်ဒၣ်တၢ်ဂၢၤအိၣ်ဥၣ်ပၤတၢ်ပၤ

Indik Kulkul

ပၤတၢ်ပၤတၢ်ဒၣ်တၢ်ဂၢၤအိၣ်ဥၣ်ပၤတၢ်ပၤ

Pawos 17

ဤ အကျဉ်းချုပ်သည် ဟူၤမိၤတီၢ်ဂၢၤအိၣ်ဥၣ်ပၤတၢ်ပၤတၢ်ဒၣ်တၢ်ဂၢၤအိၣ်ဥၣ်ပၤတၢ်ပၤ

(1) Kulkul Ring Desa Adat luire :

ဟူၤမိၤတီၢ်ဂၢၤအိၣ်ဥၣ်ပၤတၢ်ပၤတၢ်ဒၣ်တၢ်ဂၢၤအိၣ်ဥၣ်ပၤတၢ်ပၤ

ha. Kulkul Desa.

ပဏ္ဍိတၢ် ၁၃၁

Palet 4

ဟံၣ်နီၣ်စၢၤကွၢ်ပၤ

Indik Paruman

ပၤကွၢ်ပၤကွၢ်ပၤ

Pawos 19

ကဲၣ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤ

(1) Paruman / Sangkepan ring Desa Adat wenten :

ဟံၣ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤ

ha. Paruman Desa kamargiang napkala gata manut ring kabuatan saha kamargiang

ဟံၣ်နီၣ်စၢၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤ

antuk arah-arah.

ကဲၣ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤ

na. Sangkepan Prajuru lan Krama Desa kawentenang nyabran sasih nuju rahina

ဟံၣ်နီၣ်စၢၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤ

Buda Umanis tan paarah-arah duaning sampun tegep Panemaya.

ကဲၣ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤ

ca. Sangkepan Desa Negak kamargiang manut Dresta lan Pararem.

ကဲၣ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤ

(2) Paruman sekaa-sekaa manut kabuatan.

ကဲၣ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤ

(3) Paruman Desa madudonan sekadi ring sor :

ဟံၣ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤ

ha. Prasida lumaksana risampun katedunin antuk sang patut ngamiletin

ဟံၣ်နီၣ်စၢၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤ

kamanggala antuk tengeran kulkul miwah mabusana Adat Madya saha tan

ဟံၣ်နီၣ်စၢၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤကွၢ်ပၤ

kalugra makta gegawan sakaluire Tan maren Ngarcana Ring Ida Bhagawan

ហា ។ សង្ខារ ប្រិក្ខវា រុប រុវា ប៊ិក្ខវា ហិ សុក្កិ ហិ លន្យា បត្យត្តិ លន្យា

ha. Cedangga , luire : Peceng , Perot , Cungik , Lan sapanunggilannya.

នា ។ ឯសបសិរាហ្វិ ឯសរុគេ បន្ត បន្ត ហ្វិ ហ្វិ ហ្វិ ហ្វិ ហ្វិ ហ្វិ ហ្វិ ហ្វិ ហ្វិ

na. Sang sapa sira ugi sane tan kapatutang manut Pararem.

សា ។ សនិ ត្រី ហ្វិ ហ្វិ ហ្វិ ហ្វិ ហ្វិ ហ្វិ ហ្វិ ហ្វិ ហ្វិ ហ្វិ ហ្វិ ហ្វិ ហ្វិ ហ្វិ

ca. Sakit Ila , Ayan , Buduh wiadin Edan.

៣ ។ ប្រាប្រា បា បា បា បា បា

(4) Prabea kapamangkuan :

ហា ។ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ

ha. Adhiksa Widhi (Mawinten) kamedalin saha kalaksanyang olih sang

ហា ។ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ

Ngadegang makadi krama Desa utawi Pangempon pura soang-soang.

នា ។ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ ឯឯ

na. Mapitra yadnya riwekas kamedalin olih Desa Adat wantah nywasta geni.

១ ។ បា

(5) Pamangku patut ngamangggehang Sasananing Pamangku.

បា

Pawos 28

ស្វាធារណ៍ បា

Swadharmaning Pamangku luire :

ហា ។ ឯឯ

(1) Ngenterang Upacara Piodalan ring kahyangan utawi ring soang-soang

បា បា

pakubon krama.

27 ॥ ទេវតាស្រីព្រះវិស្ណុវង្ស យន្តប្រាសាទវិស្ណុវង្ស

(2) Tan lempas ring sasaning pamangku , yan mamurug wenang mangku inucap

ក្រីបូហិរ្យា

nyepuhin raga.

28 ॥ ប្រាសាទសិរីសុភ័ក្តិស្រីព្រះវិស្ណុវង្ស យន្តប្រាសាទវិស្ណុវង្ស ៗហិរ្យា

(3) Prade silih sinunggil pamangku kapiulangan utawi cuntaka . kengin nyelang

បេតិកភណ្ឌវិស្ណុវង្ស

pamangku siosan utawi nuwur Sulinggih.

31 ॥ សម្រេចសេចក្តីសង្ឃឹមស្រីព្រះវិស្ណុវង្ស យន្តប្រាសាទវិស្ណុវង្ស

(4) Samaliha yan sampun Pamangku ngayah Tigang rahina ring pura kahyangan ,

សម្រេចសេចក្តីសង្ឃឹមស្រីព្រះវិស្ណុវង្ស យន្តប្រាសាទវិស្ណុវង្ស

kancit wenten kulawargannya kalayu sekar/padem , mangku inucap tan keneng

ស្រីព្រះវិស្ណុវង្ស យន្តប្រាសាទវិស្ណុវង្ស

cuntaka sakewanten mangku tan dados budal salami piodalan.

32 ॥ បេតិកភណ្ឌវិស្ណុវង្ស យន្តប្រាសាទវិស្ណុវង្ស

(5) Pamangku wenang ngwara saha nuntun prade wenten krama sane maturan ring

សម្រេចសេចក្តីសង្ឃឹមស្រីព្រះវិស្ណុវង្ស

sajeroning upacara tan ngolemin pamangku.

បុរាណវិទ្យា

Pawos 29

បេតិកភណ្ឌវិស្ណុវង្ស យន្តប្រាសាទវិស្ណុវង្ស

Patias utawi olih-olihan Pamangku manut Dresta lam pararem ritatkala pamangku

សម្រេចសេចក្តីសង្ឃឹមស្រីព្រះវិស្ណុវង្ស

kahyangan tiga lebar.

၉၂။ ဂုဏ်ထူးဆောင်များအား ဝမ်းသာစရာ အခမ်းအနား ပေးအပ်ရန်

(1) Yening pamangku sane lanang lebar dumunan polih ayahan swasta geni

တက္ကသိုလ်မှ ဝန်ထမ်းချုပ်ကြီး ဦးစိုးမင်းက ဝမ်းသာစရာ အခမ်းအနား ပေးအပ်ရန်

ngantos ngampig ring jaba tengah Pura Dalem tur ayaban punika kasanggra olih

ကျေးဇူးတင်စွာ ဝမ်းသာစရာ အခမ်းအနား ပေးအပ်ပါ။

krama Desa Adat.

၉၃။ ဂုဏ်ထူးဆောင်များအား ဝမ်းသာစရာ အခမ်းအနား ပေးအပ်ရန်

(2) Yening sane istri dumunan lebar, pamangku sane lanang kari nyeneng pateh

ပိုင်ဆိုင်မှု အခမ်းအနား ပေးအပ်ရန် ဝမ်းသာစရာ အခမ်းအနား ပေးအပ်ရန်

pemargin polih ayahan swasta geni ngantos ngampig ring jaba tengah Pura

အခမ်းအနား ပေးအပ်ပါ။

Dalem.

၉၄။ ဂုဏ်ထူးဆောင်များအား ဝမ်းသာစရာ အခမ်းအနား ပေးအပ်ရန်

(3) Ritatkala pamangku sane istri ungkuran lebar ipun kaparabin pamangku pengganti

ကျေးဇူးတင်စွာ ဝမ်းသာစရာ အခမ်းအနား ပေးအပ်ရန် ဝမ်းသာစရာ အခမ်းအနား ပေးအပ်ပါ။

Desa Adat wantah ngicen punia manut kemampuan kas Desa Adat.

ပုဒ်မ ၃၀

Pawos 30

၉၅။ ပုဒ်မ ၃၀ ဝမ်းသာစရာ အခမ်းအနား ပေးအပ်ရန်

(1) Pamangku kagentosin riantukan :

၉၆။ ဂုဏ်ထူးဆောင်များ

ha. Seda.

၉၇။ ပိုင်ဆိုင်မှု အခမ်းအနား ပေးအပ်ရန် ဝမ်းသာစရာ အခမ်းအနား ပေးအပ်ရန်

na. Pinunas ngaraga , manawi kageringan lan sapenunggalannya risampun

ကျေးဇူးတင်စွာ ဝမ်းသာစရာ အခမ်းအနား ပေးအပ်ပါ။

Kalokika ring paruman.

ca. Kawusanang olih krama , manawi nilar sasana , keni Pamidanda manut

pararem saha ngawaliang prabea pawintenan pecak.

ra. Prade marabi malih patut nyepuhin raga.

ka. Sampun madwijati.

(2) Tata cara ngadegang Kelian Pemaksan/Pesaren , Prasutri , Pramas , miwah

sane siosan saha patias sane kapolihang manut Dresta lan Pararem.

ບາວສາມີພຽງ

Pawos 31

Kasukerta kahyangan kadi ring sor :

(1) Tan kalugra kapura luire :

ha. Sang katiben Catur Cuntaka minakadi :

- Cuntaka sebel kandel ngraja Swala.
- Cuntaka madruwe Putra/Rare.
- Cuntaka Pangantenan.

- သွၼ်တၢ်မၤတူၼ်တီၢ်တၢ်ပၤမၤတၢ်

- Cuntaka sangkaning kapademan.

တၢ်မၤတူၼ်တီၢ်တၢ်ပၤမၤတၢ်

na. Makta sahanan barang sinanggeh ngaletihin.

တၢ်မၤတူၼ်တီၢ်တၢ်ပၤမၤတၢ်

ca. Sato agung sajabaning rikala mapapada.

တၢ်မၤတူၼ်တီၢ်တၢ်ပၤမၤတၢ်

ra. Mabusana tan manut kadi tata caraning ngeranjing ka pura.

တၢ်မၤတူၼ်တီၢ်တၢ်ပၤမၤတၢ်

ka. Sadereng polih uak-uakan (pituduh) Prajuru Desa.

တၢ်မၤတူၼ်တီၢ်တၢ်ပၤမၤတၢ်

(2) Pratingkahe tan wenang ring pura :

တၢ်မၤတူၼ်တီၢ်တၢ်ပၤမၤတၢ်

ha. Masumpah (cor), sajabaning pituduh Prajuru Desa

တၢ်မၤတူၼ်တီၢ်တၢ်ပၤမၤတၢ်

na. Miyegan, Masesenengan, Makolem dados asiki Lanang-Wadon,

တၢ်မၤတူၼ်တီၢ်တၢ်ပၤမၤတၢ်

Mabacin, Nyangsang, Busana, manyusu.

တၢ်မၤတူၼ်တီၢ်တၢ်ပၤမၤတၢ်

ca. Mungguh tedun Palinggih sajabaning pituduh Prajuru.

တၢ်မၤတူၼ်တီၢ်တၢ်ပၤမၤတၢ်

(3) Sang mamurug kecap ring ajeng, keni pamidanda manut pararem miwah

တၢ်မၤတူၼ်တီၢ်တၢ်ပၤမၤတၢ်

pamerayascita sapatutnya.

ပုဂံပရိသတ်

Pawos 32

ဤပုဂံပရိသတ်ကွယ်လွန်သောအခါ၌ နေထိုင်ရာဒေသတို့၌ ဝိသုဒ္ဓိပုဂံပရိသတ်တို့ကွယ်လွန်ရာ၌

(1) Prade wenten jadmá Kerawuhan/Kodal ring Pura, Kengin kapintonin Prade

ကွယ်လွန်ရာဒေသတို့၌ ဝိသုဒ္ဓိပုဂံပရိသတ်တို့ကွယ်လွန်ရာ၌ ဝိသုဒ္ဓိပုဂံပရိသတ်တို့ကွယ်လွန်ရာ၌

rumasa kasumangsayan, yan tan wiakti jadmá inucap kasisipang Manut Pararem.

ဤပုဂံပရိသတ်ကွယ်လွန်ရာ၌ ဝိသုဒ္ဓိပုဂံပရိသတ်တို့ကွယ်လွန်ရာ၌ ဝိသုဒ္ဓိပုဂံပရိသတ်တို့ကွယ်လွန်ရာ၌

(2) Prade Kahyangan kahanan Durmanggala minekadi Kapanca Bhaya Pemangku

ပုဂံပရိသတ်ကွယ်လွန်ရာ၌ ဝိသုဒ္ဓိပုဂံပရိသတ်တို့ကွယ်လွန်ရာ၌ ဝိသုဒ္ဓိပုဂံပရိသတ်တို့ကွယ်လွန်ရာ၌

patut digelis nyadokang ring Prajuru mangda marumang Krama desa tur

ဤပုဂံပရိသတ်ကွယ်လွန်ရာ၌ ဝိသုဒ္ဓိပုဂံပရိသတ်တို့ကွယ်လွန်ရာ၌ ဝိသုဒ္ဓိပုဂံပရိသတ်တို့ကွယ်လွန်ရာ၌

ngawentenang Pamrayascita sepatutnya.

ပုဂံပရိသတ်

Palet 2

ဝိသုဒ္ဓိပုဂံပရိသတ်

Indik Rsi Yadnya

ပုဂံပရိသတ်

Pawos 33

ဤသို့ပုဂံပရိသတ်ကွယ်လွန်ရာ၌ ဝိသုဒ္ဓိပုဂံပရိသတ်တို့ကွယ်လွန်ရာ၌ ဝိသုဒ္ဓိပုဂံပရိသတ်တို့ကွယ်လွန်ရာ၌

(1) Sang pacang madeg wiku utawi pinandita minakadi : Balian sonteng, Dalang,

ဝိသုဒ္ဓိပုဂံပရိသတ်ကွယ်လွန်ရာ၌ ဝိသုဒ္ဓိပုဂံပရိသတ်တို့ကွယ်လွန်ရာ၌ ဝိသုဒ္ဓိပုဂံပရိသတ်တို့ကွယ်လွန်ရာ၌

kebayan, saluire jagi ngenterang yadnya patut masadok Ring Prajuru Desa kalih

ပုဂံပရိသတ်ကွယ်လွန်ရာ၌ ဝိသုဒ္ဓိပုဂံပရိသတ်တို့ကွယ်လွန်ရာ၌ ဝိသုဒ္ဓိပုဂံပရိသတ်တို့ကွယ်လွန်ရာ၌

Parisada Hindu Dharma Indonesia.

ဤပုဂံပရိသတ်ကွယ်လွန်ရာ၌ ဝိသုဒ္ဓိပုဂံပရိသတ်တို့ကွယ်လွန်ရာ၌ ဝိသုဒ္ဓိပုဂံပရိသတ်တို့ကွယ်လွန်ရာ၌

(2) Prajuru desa patut ngawas nitenin tur wenang ngalangin prade wenten kacihna

ក្របមាស្រីសប្បុរស្រីមិប្រាម្រាម្រា ថ្ងៃសប្តិការសារិកនិក្របសារសហ
lempas ring kecap sastra miwah drestane, tur sareng nyaksinin Upacara saha
កែវសារិកបរាមនិក្របមាស្រីមិប្រាម្រាម្រា ថ្ងៃសប្តិការសារិកនិក្របសារសហ
nyiarang ring paruman desa tegep rauning wates kawenangan pangenter yadnya.

ក្រ គ្រមាស្រីសប្បុរស្រីមិប្រាម្រាម្រា ថ្ងៃសប្តិការសារិកនិក្របសារសហ

(3) Krama desa patut ngaturang ayah sapamadeg miwah ring panglepas Ida Sulinggih

កែវសារិកបរាមនិក្របមាស្រីមិប្រាម្រាម្រា ថ្ងៃសប្តិការសារិកនិក្របសារសហ

riwekas katuntun antuk Prajuru manut dresta Lan Pararem.

បរាមនិក្របមាស្រីមិប្រាម្រាម្រា ថ្ងៃសប្តិការសារិកនិក្របសារសហ

Pawos 34

ក្រ កែវសារិកបរាមនិក្របមាស្រីមិប្រាម្រាម្រា ថ្ងៃសប្តិការសារិកនិក្របសារសហ

(1) Ida Sulinggih patut nyirinang muput upacara ring wewidangan Desa Adat Druwene

សាមាស្រីសប្បុរស្រីមិប្រាម្រាម្រា ថ្ងៃសប្តិការសារិកនិក្របសារសហ

sasampune wawu muputang yadnya kajabar jagat utawi ka dura desa.

ក្រ គ្រមាស្រីសប្បុរស្រីមិប្រាម្រាម្រា ថ្ងៃសប្តិការសារិកនិក្របសារសហ

(2) Krama desa sami sareng nitenin katuntun antuk prajuru, mangda sahan yadnya

សាមាស្រីសប្បុរស្រីមិប្រាម្រាម្រា ថ្ងៃសប្តិការសារិកនិក្របសារសហ

sane kawentenang kaicen pamuput olih Sulinggih utawi Pinandita

មាស្រីសប្បុរស្រីមិប្រាម្រាម្រា ថ្ងៃសប្តិការសារិកនិក្របសារសហ

manut Kawenangannya soang- soang.

ក្រ កែវសារិកបរាមនិក្របមាស្រីមិប្រាម្រាម្រា ថ្ងៃសប្តិការសារិកនិក្របសារសហ

(3) Ngaturin para Pamangku utawi Sang Muput Yadnya Dana Punia Manut akeh

មាស្រីសប្បុរស្រីមិប្រាម្រាម្រា ថ្ងៃសប្តិការសារិកនិក្របសារសហ

utawi kidik karyane.

ក្រ កែវសារិកបរាមនិក្របមាស្រីមិប្រាម្រាម្រា ថ្ងៃសប្តិការសារិកនិក្របសារសហ

(4) Saking Teleb mapiserep Pawisik lan Pustaka Suci pakaryan Pamangku.

សិន៖

sekar:

កេៗ សក្កាភូមិទោបទ្យាទៅ៖

(1) Sang kaduhkita patut :

ហេៗ កោកាភាវិភីនីលិយក្កុញ្ញាភូមិទោបទ្យាទៅៗ

ha. Nyadokang ring Kelian Banjar tur nunas tatimbangan ring Kelian Desa

តេៗ កេៗភូមិទោបទ្យាទៅៗ

na. Ngaturin Krama ngrombo makarya eteh-eteh Jantos Puput Saha

តេៗភូមិទោបទ្យាទៅៗ

Kadulurin panyambrama sakasidan.

កេៗ ស្វាដារម៉ានីនីលិហេៗ

(2) Swadarmaning Kelian Desa :

ហេៗ ភីលិហេៗភូមិទោបទ្យាទៅៗ

ha. Kelian Desa maritatas pamargin sang kaduhkitan, napike pacang kapendem,

មនីព្យាភិភីភូមិទោបទ្យាទៅៗ

makingsan riin utawi lantur kaabenang.

តេៗ ប្រាដេកាលេៗសេករេន រេរីស កេវេនេនេង កុលកុល បេមីតេ

na. Prade kalayu sekaran raris kawentenang kulkul pamitau olih

ភីលិហេៗភូមិទោបទ្យាទៅៗ

Kelian Sibakan.

តេៗ បេយ៉ាងរេនេ ទេសេនេ ភូមិទោបទ្យាទៅៗ

ca. Panyanggran Desa selanturnya jantos puput.

កេៗ ទេៗភូមិទោបទ្យាទៅៗ

(3) Tan kengin Ngalelet/Nyekeh Sawa lankungan ring Pitung Rahina sajabaning mataki-

ទេៗភូមិទោបទ្យាទៅៗ

taki pacang kaaben tur polih paiguman saking Prajuru Desa.

ទេៗ ហេៗភូមិទោបទ្យាទៅៗ

(4) Tan Kalugra :

ហា កើតិបំពៅពៅ

ha. Nginepang Bangbang.

គា មីត្រីមិ កើតិរិកាលេ មីឡូឡាឡូឡា គាលេកកកកកកកក យេម ហាបិ

na. Mendem/ Ngeseng rikala : Semut Sadulur, Kala Gotongan, Yama, Apit

ពៅពៅ បេតេ បុនេបេបិរិកាលេ បុរាហិកត្រីកត្រី

Bang-Bang, Pasah, Puja Wali ring Kahyangan Desa, Rarahinan minekadi

ប្រូបនិ បុរាមេ មីត្រីមិ ត្រីកកកក កកមត្រីកកកក កកកកកកកក កកកកកកកក

Prewani, Purnama, Tilem, Kliwon, Soma Kliwon, Saraswati lan Nyepi,

បេតេមិមិ បេតេកកកក កកកកកក បុត្រីកកកក កកកកកកកក

Pakirim, Pamagpag, Tanggal/ Panglong Ping Pat Belas lan Kekeran Desa

សកកកមមកកក កកកកកកកក កកកកកកកក

sane sampun kapastikayang manut Dresta lan Pararem.

១ បុកកកកកកកក កកកកកកកក កកកកកកកក កកកកកកកក កកកកកកកក

(5) Prade Sang kalayu sekaran Salah Pati wiadin Ngulah pati, kengin kabakta

កកកកកក កកកកកកកក កកកកកកកក កកកកកកកក កកកកកកកក

budal, sakewanten kadulurin antuk Upacara Panebusan ring genahe Seda,

កកកកកក កកកកកកកក កកកកកកកក

ring Catus pata miwah ring Cangkem setra.

៤ កកកកកកកក កកកកកកកក កកកកកកកក កកកកកកកក កកកកកកកក

(6) Yen wenten seda sangkaning Gering Ngelahlah, Anak Alit wau Embas seda makta

បុសិមកកកក កកកកកកកក កកកកកកកក កកកកកកកក

puser mangda kapendem/kegeseng pramangkin utawi Sadinaning Pati.

បុកកកកកកក

Pawos 37

៧ សកកកកក កកកកកក កកកកកក កកកកកក កកកកកក

(1) Sane kasinanggeh kacuntakan sekadi ring sor :

នា ॥ សូត្រនាព្រះធម្មបាល ១ សមមនុស្សគ្រឿងសា ॥

na. Cuntaka ngraja swala, sasampun makramas.

នា ॥ សូត្រនាព្រះធម្មបាល ១ សមមនុស្សគ្រឿងសាព្រះធម្មបាល ១ សមមនុស្សគ្រឿងសា ॥

ca. Cuntaka ngembasang putra, sane istri abulan pitung dina, sane lanang

សមមនុស្សគ្រឿងសាព្រះធម្មបាល ១

sasampun kepus pungsed.

នា ॥ សូត្រនាព្រះធម្មបាល ១ សមមនុស្សគ្រឿងសាព្រះធម្មបាល ១ សមមនុស្សគ្រឿងសា ॥

ra. Cuntaka Kruron Cuntakania Abulan Pitung Rahina.

នា ॥ សូត្រនាព្រះធម្មបាល ១ សមមនុស្សគ្រឿងសាព្រះធម្មបាល ១ សមមនុស្សគ្រឿងសា ॥

ka. Cuntaka pawiwahan, cuntakannya Mawidhi Widhana Pasakapan.

នា ॥ សូត្រនាព្រះធម្មបាល ១ សមមនុស្សគ្រឿងសាព្រះធម្មបាល ១ សមមនុស្សគ្រឿងសា ॥

da. Cuntaka gamya gamana, cuntakania ngantos sesampune kapalasang saha

នា ॥ សូត្រនាព្រះធម្មបាល ១ សមមនុស្សគ្រឿងសាព្រះធម្មបាល ១ សមមនុស្សគ្រឿងសា ॥

kamargiang Pamrayascita manut dresta.

នា ॥ សូត្រនាព្រះធម្មបាល ១ សមមនុស្សគ្រឿងសាព្រះធម្មបាល ១ សមមនុស្សគ្រឿងសា ॥

ta. Cuntaka salah timpal kapuputang sakadi ring Agama Hindu tur kamanggala

នា ॥ សូត្រនាព្រះធម្មបាល ១ សមមនុស្សគ្រឿងសាព្រះធម្មបាល ១ សមមនុស្សគ្រឿងសា ॥

oleh Kelian Desa manut Dresta lan Pararem.

នា ॥ សមមនុស្សគ្រឿងសាព្រះធម្មបាល ១ សមមនុស្សគ្រឿងសា ॥

(3) Sane Katiben Cuntaka :

នា ॥ សមមនុស្សគ្រឿងសាព្រះធម្មបាល ១ សមមនុស្សគ្រឿងសាព្រះធម្មបាល ១ សមមនុស្សគ្រឿងសា ॥

ha. Kalayu Sekaran/Kapademan sane kacuntakan kaluwarganyane sane

នា ॥ សមមនុស្សគ្រឿងសាព្រះធម្មបាល ១ សមមនុស្សគ្រឿងសាព្រះធម្មបាល ១ សមមនុស្សគ្រឿងសា ॥

pangarep, padadyan/kaluawarga padadyan ring wewidangan Desa.

នា ॥ សមមនុស្សគ្រឿងសាព្រះធម្មបាល ១ សមមនុស្សគ្រឿងសាព្រះធម្មបាល ១ សមមនុស្សគ្រឿងសា ॥

na. Ngraja swala sane kacuntakan, sang sane ngarja swala.

នា ॥ សមមនុស្សគ្រឿងសាព្រះធម្មបាល ១ សមមនុស្សគ្រឿងសាព្រះធម្មបាល ១ សមមនុស្សគ្រឿងសា ॥

ca. Ngembasang putra sane kacuntakan kaluwarganyane sane ngembasang putra

លង្កែប្យងំនិស្សិ

lanang wiadin istri.

១៧ បបិបហាឡាវតសាស្ត្រានុស្តាវតបសាវបបិបហាឡាវតសាស្ត្រានុស្តាវត

ra. Pawiwahan sane kacuntakan sang kaupakara pawiwahan lanang istri.

២៧ ការុរុនសាស្ត្រានុស្តាវតសាស្ត្រានុស្តាវតសាស្ត្រានុស្តាវតសាស្ត្រានុស្តាវត

ka. Karuron sane kacuntakan kaluwarganya lanang wiadin istri.

៣៧ ហិណ្ឌូសាស្ត្រានុស្តាវតសាស្ត្រានុស្តាវតសាស្ត្រានុស្តាវតសាស្ត្រានុស្តាវត

da. Gamia gamana sane kacuntakan sang sane ngelaksanayang gamia gamana.

៤៧ ហិណ្ឌូសាស្ត្រានុស្តាវតសាស្ត្រានុស្តាវតសាស្ត្រានុស្តាវតសាស្ត្រានុស្តាវត

ta. Indik kacuntakan lan Sengker Cuntaka mangda keanutang ring Sastra Destra.

៥៧ ហិណ្ឌូសាស្ត្រានុស្តាវតសាស្ត្រានុស្តាវត

(4) Tan keneng cuntaka luire :

១៧ ហិណ្ឌូសាស្ត្រានុស្តាវតសាស្ត្រានុស្តាវត

ha. Ida Sulinggih

២៧ ហិណ្ឌូសាស្ត្រានុស្តាវតសាស្ត្រានុស្តាវតសាស្ត្រានុស្តាវត

na. Jro Mangku Kahyangan Tiga Rikala piodalan.

៣៧ ហិណ្ឌូសាស្ត្រានុស្តាវតសាស្ត្រានុស្តាវតសាស្ត្រានុស្តាវតសាស្ត្រានុស្តាវត

ca. Rikalaning Piodalan risampun menek Ambu wenten sane kalayu sekar,

ហិណ្ឌូសាស្ត្រានុស្តាវតសាស្ត្រានុស្តាវតសាស្ត្រានុស្តាវតសាស្ត្រានុស្តាវត

piodalan kalanturang lan kamargiang sakadi patut, nanging wantah

ហិណ្ឌូសាស្ត្រានុស្តាវតសាស្ត្រានុស្តាវតសាស្ត្រានុស្តាវតសាស្ត្រានុស្តាវត

saingkup kaluwargannyane sane keni cuntaka.

បុរាណវិទ្យា

Pawos 38

៧៧ ហិណ្ឌូសាស្ត្រានុស្តាវតសាស្ត្រានុស្តាវតសាស្ត្រានុស្តាវតសាស្ត្រានុស្តាវត

(1) Atiwa-atiwa (pangabenan) kamargiang antuk :

ហា កាបបូរិណ្ណា ស្វាយនិស្សី មនុស្សត្រាតេហ្វហ្វាបិមតបិលន្តិភិវ្យា

ha. Nyawa Resi (Nyuasta Geni), santukan tan ngagah utawi manawi lan kekeniang.

គា សប្បុរោសា

na. Sawa Prateka.

ដា ហិរិវេណា

ca. Asti Wedana.

ញា បនិមយបព្វេនាត្រីតិញ្ចាបុហាសិ៖

(2) Panemaya pangabenan wenten 2 pawos :

ហា ព្វេនាត្រីតិញ្ចាបុហាសិ៖

ha. Ngaben Dadakan patch sekadi ring ajeng.

គា ព្វេនាត្រីតិញ្ចា

na. Ngaben Ngamasa.

ញា ធុរាធាត្រីតិញ្ចាបុហាសិ៖

(3) Dudonan pangabenan wenten Kalih Pawos luire :

ហា ព្វេនាត្រីតិញ្ចាបុហាសិ៖

ha. Ngaben Dadakan kalaksanayang pramangkin sajroning Tigang Rahina utawi

បិទ្យាហិរិវេណា

Pitung Rahina.

គា ព្វេនាត្រីតិញ្ចាបុហាសិ៖

na. Ngaben Ngamasa patut kalaksanayang olih Krama Desa nangken Lima Warsa

ហិរិវេណា

Apisan.

ឃា បនិមយបព្វេនាត្រីតិញ្ចាបុហាសិ៖

(4) Pamargin pangabenan ngawit saking seda, ngeseng jantos nganyut, miwah meajar-

ហា ព្វេនាត្រីតិញ្ចាបុហាសិ៖

ajar, Ngingkup ngelantur ngalinggihang lan salanturnyane wenang sekama-kama.

ឃា ហិរិវេណា

(5) Indik Tata Titi Pamargin Pitra Yadnya sampun nganutin Sastra Agama, Dresta lan

𑀧𑀸𑀓 𑀲𑀸𑀢𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓

da. Nigang Sasihin.

𑀧𑀸𑀓 𑀢𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓

ta. Pawetuan/oton/odalan (Nem Sasih).

𑀢𑀸𑀓 𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓

sa. Tutug Kelih (ngeraja wadone, ngembakin lanange)

𑀢𑀸𑀓 𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓

wa. Ngempugin Tumbuh Gigi.

𑀢𑀸𑀓 𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓

la. Tanggal Gigi/maketus.

𑀢𑀸𑀓 𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓

ma. Matatah/Mapandes.

𑀢𑀸𑀓 𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓

ga. Mawiwaha/Masakapan.

𑀢𑀸𑀓 𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓

(3) Upacara upakara inucap kamargiang nista, madya, utama manut Sastra Agama,

𑀢𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓

Dresta lan Pararem.

𑀢𑀸𑀓 𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓

(4) Prade wenten Rare Medal Kembar inggihang Buncing patut katampenin sakadi

𑀢𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓

patut manut Parikrama Upacara Upakara nganutin Sastra Agama, Dresta lan

𑀢𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓

Pararem druwene tur krama inucap patut Mapahayu Raga.

បញ្ជី ១១

Palet 5

ហិរិនិរោធិយោ

Indik Butha Yadnya

បុរោហិត ៣០

Pawos 40

ក្រុមហ៊ុន ឧបសគ្គ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០

(1) Bhuta Yadnya inggih punika upacara upakara Biakala ring Pertiwi Kahyangan lan

ឧបសគ្គ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០

Sarwa Prani saha upacara-upakara ring bebutan.

ក្រុមហ៊ុន ឧបសគ្គ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០

(2) Upacara Pabiakala ring Sarwa Prani luire :

ហិរិនិរោធិយោ ហិរិនិរោធិយោ ហិរិនិរោធិយោ ហិរិនិរោធិយោ ហិរិនិរោធិយោ ហិរិនិរោធិយោ ហិរិនិរោធិយោ ហិរិនិរោធិយោ ហិរិនិរោធិយោ ហិរិនិរោធិយោ

ha. Ring sarwa tumuwuh rikala Tumpek Pangatag (Saniscara Kliwon Wariga).

ក្រុមហ៊ុន ឧបសគ្គ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០

na. Ring sarwa ingon-ingon rikala Tumpek Kandang (Saniscara Kliwon Uye).

សិរិវិហារ ឧបសគ្គ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០

ca. Upacara pakalan-kalan Manusa manut wiguna kabaos mabiakala.

ក្រុមហ៊ុន ឧបសគ្គ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០

(3) Upacara Pabiakala ring Pertiwi, Kahyangan lan Babutan kawastanin Macaru.

ឧបសគ្គ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០

(4) Pacaruan ring ajeng Nista, Madya, Utama manut wiguna kadi ring sor puniki :

ហិរិនិរោធិយោ ហិរិនិរោធិយោ ហិរិនិរោធិយោ ហិរិនិរោធិយោ ហិរិនិរោធិយោ ហិរិនិរោធិយោ ហិរិនិរោធិយោ ហិរិនិរោធិយោ ហិរិនិរោធិយោ ហិរិនិរោធិយោ

ha. Eka Sata.

ក្រុមហ៊ុន ឧបសគ្គ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០

na. Panca Sata.

សិរិវិហារ ឧបសគ្គ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០ បុរោហិត ៣០

ca. Panca Sanak.

ກາ ຫຼື ຫຼິ້ນ ຫາ

ra. Resi Gana.

ກາ ຫຼື ຫຼິ້ນ ຫາ ຫຼື ຫຼິ້ນ ຫາ

ka. Panca Kelud.

ດາ ຫຼື ຫຼິ້ນ ຫາ ຫຼື ຫຼິ້ນ ຫາ

da. Balik Sumpah.

ຕາ ຫຼື ຫຼິ້ນ ຫາ ຫຼື ຫຼິ້ນ ຫາ

ta. Tawur Agung.

໑ ຫຼື ຫຼິ້ນ ຫາ ຫຼື ຫຼິ້ນ ຫາ ຫຼື ຫຼິ້ນ ຫາ ຫຼື ຫຼິ້ນ ຫາ

(5) Sajawaning kadi ring ajeng kawentenang upacara :

ທາ ຫຼື ຫຼິ້ນ ຫາ ຫຼື ຫຼິ້ນ ຫາ ຫຼື ຫຼິ້ນ ຫາ ຫຼື ຫຼິ້ນ ຫາ

ha. Majot-jotan utawi Yadnya Sesa nyabran wusan ngerateng.

ກາ ຫຼື ຫຼິ້ນ ຫາ ຫຼື ຫຼິ້ນ ຫາ ຫຼື ຫຼິ້ນ ຫາ

na. Masapuh-sapuh rikala pacang wali ring pura.

໒ ຫຼື ຫຼິ້ນ ຫາ ຫຼື ຫຼິ້ນ ຫາ ຫຼື ຫຼິ້ນ ຫາ ຫຼື ຫຼິ້ນ ຫາ

(6) Indik Upacara Pecaruan sane tiosan sampun pastika kamargiang manut

ດຽ ຫຼື ຫຼິ້ນ ຫາ ຫຼື ຫຼິ້ນ ຫາ

Dresta lan Pararem.

ບາດສາມີ ມາ

Pawos 41

໗ ຫຼື ຫຼິ້ນ ຫາ ຫຼື ຫຼິ້ນ ຫາ ຫຼື ຫຼິ້ນ ຫາ ຫຼື ຫຼິ້ນ ຫາ

(1) Nangken ngawarsa rikalaning Tilem Kasanga kalaksanayang Tawur Kasangan

ທາ ຫຼື ຫຼິ້ນ ຫາ ຫຼື ຫຼິ້ນ ຫາ ຫຼື ຫຼິ້ນ ຫາ ຫຼື ຫຼິ້ນ ຫາ

ketah kabaos ngerupuk utawi mabuhu-buhu makacihna pacang mapag

ບິ ຫຼື ຫຼິ້ນ ຫາ ຫຼື ຫຼິ້ນ ຫາ

rahina Penyepian benjangne.

ក្បួន ក្បួនប្រតិបត្តិការសម្រាប់ការងារសង្គម

(2) Brata penyepian sane kamargiang antuk krama desa.

ហា ហាមទៅហើរនំ ៖ ទៅក្នុងតំបន់ហាម

ha. Amati Geni ; tan kengin mapi-api.

នា ហាមទៅនាំយ ៖ ទៅក្នុងតំបន់ ឬទៅយ

na. Amati Karya : tan kengin nyambut karya.

នា ហាមទៅក្នុងក្រុមគ្រឹះ ទៅក្នុងក្រុមប្រឹក្សា

ca. Amati Lelungan : tan kengin maleluasan.

រា ហាមទៅក្នុងក្រុមគ្រឹះ ទៅក្នុងក្រុមហ៊ុន ទៅក្នុងក្រុមហ៊ុន ទៅក្នុងក្រុមហ៊ុន

ra. Amati Lelungan : tan kengin maoneng-onengan/Magirang girangan,
ឈ្មោះ រា រា រា
masuara Gora.

ក្បួន ប្រតិបត្តិការសម្រាប់ការងារសង្គម

(3) Pabrata inucap kamargiang saking semeng (Endag Surya) ngantos Endag Surya

ក្រុមហ៊ុន ក្រុមហ៊ុន ក្រុមហ៊ុន ក្រុមហ៊ុន ក្រុមហ៊ុន ក្រុមហ៊ុន ក្រុមហ៊ុន ក្រុមហ៊ុន

benjangne sane kacihnayang antuk suaran kulkul maka cihna Pangembak.

៣ ដំបូងគ្រឹះស្ថានហាម គ្រឹះស្ថានហាម គ្រឹះស្ថានហាម គ្រឹះស្ថានហាម

(4) Sang mamurug kecaping ajeng, keni pamidanda manut pararem sane

ការងារសង្គមសម្រាប់ការងារសង្គម

kalaksanayang antuk Pecalang Desa/Sambangan.

១ ក្រុមហ៊ុន ក្រុមហ៊ុន ក្រុមហ៊ុន ក្រុមហ៊ុន ក្រុមហ៊ុន ក្រុមហ៊ុន ក្រុមហ៊ុន ក្រុមហ៊ុន

(5) Riwus rahina Nyepi (Benjange) maka cihna Pangawit Icaka warsa patut soang-

ក្រុមហ៊ុន ក្រុមហ៊ុន ក្រុមហ៊ុន ក្រុមហ៊ុន ក្រុមហ៊ុន ក្រុមហ៊ុន ក្រុមហ៊ុន ក្រុមហ៊ុន

soang krama desa sami saling ngaksana (Dharma Santhi).

ပဏ္ဍိတမဂ္ဂ

PANCAMAS SARGAH

သုက္ခမဂ္ဂပဏ္ဍိတမဂ္ဂ

SUKRETA TATA PAWONGAN DESA ADAT

ပဏ္ဍိတမဂ္ဂ

Palet 1

ဟိန္ဒိရမဂ္ဂပဏ္ဍိတမဂ္ဂ

Indik Pawiwahan

ပဏ္ဍိတမဂ္ဂ

Pawos 42

ဤ ပဏ္ဍိတမဂ္ဂပဏ္ဍိတမဂ္ဂပဏ္ဍိတမဂ္ဂပဏ္ဍိတမဂ္ဂ

(1) Pawiwahan inggih punika patemoning Purusan lan Pradana malarapan

ပဏ္ဍိတမဂ္ဂပဏ္ဍိတမဂ္ဂပဏ္ဍိတမဂ္ဂပဏ္ဍိတမဂ္ဂ

Panunggalan kahyun Suka Cita, kadulurin upasaksi Sakala Niskala.

ဤ ပဏ္ဍိတမဂ္ဂပဏ္ဍိတမဂ္ဂပဏ္ဍိတမဂ္ဂ

(2) Pamargin pawiwahan luar ipun :

ဟိန္ဒိရမဂ္ဂပဏ္ဍိတမဂ္ဂပဏ္ဍိတမဂ္ဂပဏ္ဍိတမဂ္ဂ

ha. Papadikan, kamanggala antuk pakrunan/Pawilangan

ဤ ပဏ္ဍိတမဂ္ဂပဏ္ဍိတမဂ္ဂပဏ္ဍိတမဂ္ဂ

na. Ngrorod, ngrangkat riin wawu mapawilangan.

ဤ ပဏ္ဍိတမဂ္ဂပဏ္ဍိတမဂ္ဂပဏ္ဍိတမဂ္ဂ

ca. Nyeburin utawi sentana nyeburin risampun nganutin upacara Putrika

ဟိန္ဒိရမဂ္ဂပဏ္ဍိတမဂ္ဂ

(Rajeg Dalem).

ဤ ပဏ္ဍိတမဂ္ဂပဏ္ဍိတမဂ္ဂပဏ္ဍိတမဂ္ဂ

(3) Pidabdab sang pacang mawiwaha patut :

ဟိန္ဒိရမဂ္ဂပဏ္ဍိတမဂ္ဂပဏ္ဍိတမဂ္ဂပဏ္ဍိတမဂ္ဂ

ha. Sampun manggeh Deha Teruna prasida nganutin Undang-Undang Perkawinan

ក្រសួងព្រះបរមរាជវាំង រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧៥

No. 1 Tahun 1974 miwah PP No. 9 Tahun 1975.

កា អង្គការសង្គមស្រី ភ្នំពេញ

na. Sangkaning pada Suka/Rena/Tan Kapaksa.

ខា មន្ត្រីស្រីសិប្បកម្ម រាជធានីភ្នំពេញ

ca. Manut Kecaping Agama, tan Gamia Gamana miwah sane lianan.

ក ភារកិច្ចសង្គមស្រី ភ្នំពេញ

ra. Kasudi wadani prade pangambile sios agama.

គ ភារកិច្ចសង្គមស្រី ភ្នំពេញ

ka. Nguningayang ring Kelian Desa prade Pawiwahane antuk Papadikan.

ខ ប្រតិភូសមាជិកសង្គមស្រី ភ្នំពេញ

(4) Pamargin pawiwahan mangda nganutin Undang-Undang perkawinan saking sane
ព្រះបរមរាជវាំង

ngawiwenang.

ខ ប្រតិភូសមាជិកសង្គមស្រី ភ្នំពេញ

(5) Pengantenene patut kapalasang saha kadanda yan prade gamia gamana.

បញ្ជីស្តីពី

Pawos 43

កា ប្រតិភូសមាជិកសង្គមស្រី ភ្នំពេញ

(1) Pawiwahan sane kapatutang ring desa sakadi ring sor :

ខា អង្គការសង្គមស្រី ភ្នំពេញ

ha. Sampun kamargiang Upacara Pabiakala lan Widhi Widana Sakala lan Niskala

ភារកិច្ចសង្គមស្រី ភ្នំពេញ

antuk Pandita/utawi Pinandita.

គ ប្រតិភូសមាជិកសង្គមស្រី ភ្នំពេញ

na. Wenten pasaksi Prajuru Desa minekadi Kelian Desa lan Dinas

កំរំនំទោយំបមិបហាត្ថាន្តបដានិវិសានេវ

ngilikitayang pawiwahan maka upasaksi ring Sakala.

២១ បរាញ្ញាទុកទោត្ថន្តានិវិហិតិសិក្សាត្ថេវាទោទោមិទោទុក

(2) Parabian sane tan manut kadi ring ajeng sinanggeh tan patut utawi tan sah.

២២ ប្បុរាសន្តិវិហិតិសិក្សាត្ថេវាទោទោមិទោទុក

(3) Prade wenten Deha utawi Pesaren mawiwaha kadura desa, patut Sang sane

កម្មិណិប្បុរាសន្តិវិហិតិសិក្សាត្ថេវាទោទោមិទោទុក
ngambil (Purusa) kakeninin Bea Panglepas/Panepak Kulkul Akehnyane
មនុស្សមេត្តាបុណ្យ

Manut Dresra lan Pararem.

៣១ ប្បុរាសន្តិវិហិតិសិក្សាត្ថេវាទោទោមិទោទុក

(4) Prabea punika wenten Pah-pahannyane sane sampun kacumponin

មនុស្សមេត្តាបុណ្យ

manut pararem.

៤១ វិសម្បត្តិមិទោទុក

(5) Risampun matemu jagi marabian patut :

ហា កំរំនំទោយំបមិបហាត្ថាន្តបដានិវិសានេវ

ha. Ngelaksanayang Upacara Biakala/Prayascita.

នា បទ្បោយោកោសោតោតោ

na. Patut Ngayab Pakala-Kalaan.

នា មេត្តាបុណ្យ

ca. Malepeh ring Kaluwarga Predana.

៤២ មហានិវិហិតិសិក្សាត្ថេវាទោទោមិទោទុក

(6) Sahananing paridabdab indik Paribian nganutin Sasuluh sane becik manut

ត្រៃវិទ្យាមនុស្សមេត្តាបុណ្យ

Sastra Agama druwene miwah Pararem.

ហុចាសិ្ត ៣៣

Pawos 44

ហ្វាហ្វាសារាហ្វាហ្វាហ្វា

Tata cara parabian :

ហ្វា ធិដារាហ្វា

(1) Sapa sira ugi pacang ngwarangang pakulawargan patut masadok ring Prajuru

ធិដារាហ្វា

salanturnya prajuru maritatas, manut tan manut kakecap parabiane.

ហ្វា ហ្វា

(2) Pamargin papadikan manut dudonan :

ហ្វា ហ្វា

ha. Pakrunan jantos ping tiga, saha soang-soang malarapan :

ហ្វា ហ្វា

1. Kapertama antuk Pasadok.

ហ្វា ហ្វា

2. Kaping Kalih Mamadik larapan amatra.

ហ្វា ហ្វា

3. Kaping Tiga Upacara Pebebasan.

ហ្វា ហ្វា

na. Risampun mapragat raris sang istri kaajak budal ring pakubon sang lanang,

ធិដារាហ្វា

saha kalanturang antuk upacara pabyakala Pawiwahan.

ធិដារាហ្វា

ca. Mangda puput tumus Sekala Niskala, raris kaluwarga purusa makta pejati ring

ធិដារាហ្វា

mrajan wadone.

ហ្វា ហ្វា

(3) Prade Ngerorod/ngrangkat patut :

ហ្ន៎ បូរាមត្រូតាពព្រាបន្តិភិបាលស្សហត្រូតាហេសតាទីសនិរាព្រាសិវ

ha. Reraman lanange ngawentenang pamalaku antuk duta saksi, sakirangnya kalih
និវិវ

diri.

ត្ន៎ បព័ត្តហត្រូតាពព្រាបន្តិភិបាលស្សហត្រូតាហេសតាទីសនិរាព្រាសិវ

na. Pagenahan antene tan kengin ring pakubon sang lanang sedereng
មក្សតាហ្ន៎

mabiakala.

៣៧ សនិវរាភិបត្រូតាសិវបតិបត្រូតាសាហ្សាហ្ន៎

(4) Sajeroning Pakrunan/pamelakuan patut :

ហ្ន៎ តាមព្រាហត្រូតាភិបត្រូតាសិវបតិបត្រូតាសាហ្សាហ្ន៎

ha. Kamanggala antuk geng pengampura majeng ring reraman wadone.

ត្ន៎ តាហិវ្រាមិព្រាហត្រូតាភិបត្រូតាសិវបតិបត្រូតាសាហ្សាហ្ន៎

na. Kaigumang baos indik pakidih utawi palegayan arep ring

ហ្ន៎ បុរាមត្រូតាពព្រាបន្តិភិបាលស្សហត្រូតាហេសតាទីសនិរាព្រាសិវ

pasewakan sang ngidih saha dewasa Pakerab kambean riwekas.

ស្ន៎ តាសិវ្រាមិព្រាហត្រូតាភិបត្រូតាសិវបតិបត្រូតាសាហ្សាហ្ន៎

ca. Kacihnayang indik kapurusa utawi prade sentana rajeg kajejerang,

តាមព្រាហត្រូតាភិបត្រូតាសិវបតិបត្រូតាសាហ្សាហ្ន៎

kapatut ngidih anak lanang sane kabaos kegetepin kamanggehang sentana

ក្រាមិវាសិវ

nyeburin.

ហ្ន៎ បុរាមត្រូតាពព្រាបន្តិភិបាលស្សហត្រូតាហេសតាទីសនិរាព្រាសិវ

ra. Prade pejati tan katerima jantos ping tiga, pakrunan kamargiang sakadi

ហ្ន៎

patut.

១៧ ហត្រូតាពព្រាបន្តិភិបាលស្សហត្រូតាហេសតាទីសនិរាព្រាសិវ

(5) Pakrab kambean mapiteges upacara tinas apadang (puput) mapikuren duaning

មនុស្សានុវត្តិវិវាហៈ

manut sakadi ring sor :

ហ្ន៎ សន្តិវារតិវារក្សាស្រុក រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ

ha. Sajeroning kabaos ambe, kalaksanayang ring Niskala antuk sarana

រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ

jajauman miwah Widhi Widhana.

រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ

1. Jejauman pinaka Ngambe/ngadungang kayun soang-soang

បរាបរាងរាងវិវាហៈ បរាបរាងរាងវិវាហៈ

pakulawargan wadone.

រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ

2. Widhi Widhana pinaka Pejati Niskala nunas wadone ring pamrajan

រាបរាងរាងវិវាហៈ

kamulannya.

រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ

na. Sajeroning baos Kerab palaksana ring Sekala :

រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ

1. Antuk Panyaksi krama desa.

រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ

2. Pamekas panyaksi Prajuru Desa saha ngilitikayang.

រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ

(6) Yening wenten saking Dura Desa ngelaksanayang Alaki Rabi utawi

រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ

Ngerorod, raris masayuban ring I Krama Desa druwene kapatutang Krama

រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ

Desa inucap masadok ring Prajuru Desa, selanturnyane I Prajuru makelingang

រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ រាបរាងរាងវិវាហៈ

panglaksana inucap. Yening mamurug krama inucap kakeninin Pamidanda

មនុស្សមាណស្មើៗ

Manut Pararem.

លៗ វាយតិវុបត្រីត្រូវបំបែកសិទ្ធិពុំឱ្យមនុស្សម្នាក់ណាម្នាក់ឱ្យបង្កើតបេសា

(7) Yening wenten silih sinunggil krama mamlegandang anak istri, patut kepalasang, មហាសិម្បិកត្រូវបំបែកសិទ្ធិសបាឱ្យឆ្មោះឆ្មោះមនុស្សមាណស្មើៗ

saha Sang mamlegandang inucap patut kadanda manut pararem.

លៗ វាយតិវុបត្រីត្រូវបំបែកសិទ្ធិសបាឱ្យឆ្មោះឆ្មោះមនុស្សមាណស្មើៗ

(8) Yening wenten sang lumaksana mamitra ngalang ring sajroning Desa Adat

មនុស្សម្នាក់ណាម្នាក់បង្កើតឱ្យមានការបំបែកសិទ្ធិសបាឱ្យឆ្មោះឆ្មោះមនុស្សមាណស្មើៗ

Maka kalih kapatutang mangda merabian yan mamurug wenang kadanda manut មហាសិម្បិក

pararem.

លៗ វាយតិវុបត្រីត្រូវបំបែកសិទ្ធិសបាឱ្យឆ្មោះឆ្មោះមនុស្សមាណស្មើៗ

(9) Yening wenten anak istri ring Desa Adat druwene malaksana Brunaha

ការងារសបាឱ្យឆ្មោះឆ្មោះមនុស្សមាណស្មើៗ មិនមែនសិទ្ធិរបស់មនុស្សម្នាក់ណាម្នាក់ឱ្យបង្កើតបេសា

/Ngaruntuhang Bobotan/Mespes Belingan/Ngicalan Bobotan patut keni

បមិឆ្មោះមនុស្សមាណស្មើៗ

Pamidanda manut pararem.

បញ្ជីទី១

Palet 2

ហ៊ីន្ទិកប៊ុបាតា

Indik Nyapian

បុស្សាសិទ្ធិ

Pawos 45

លៗ បមិឆ្មោះមនុស្សមាណស្មើៗ មិនមែនសិទ្ធិរបស់មនុស្សម្នាក់ណាម្នាក់ឱ្យបង្កើតបេសា

(1) Pawiwahan prasida kawusanang malarapan palas marabian utawi

បក្សាសិទ្ធិ ៣៤

Pawos 46

ក្រី ទោទោសរាបលស្ករក្សាទោនិរិក្ខាះ

(1) Tata cara palas marabian sakadi ring sor :

ហា គង្គុប្បក្រាបបសនាទិសិគារិក្សាត្រិក្សាមិមទោកា

ha. Nawur prabeaya pasaksi sinalih tunggil sami matenga

គា បក្សាគាសាបក្សាបក្សាបក្សា

na. Pagunakayan polih pahan pada

សា បក្សាគាសាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សា

ca. Pabekel, tatadan soang-soang kakuasa niri-niri miwah warisan

គាសាបក្សាបក្សាបក្សា

kakuasa antuk purusa

រា ក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សា

ra. Ngawuruhin miwah ngupajiwana pratisentana manut swadharma Guru Rupaka.

ក្រី ប្បក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សា

(2) Prade riwekas sang palas kacihnan adung malih, patut :

ហា ក្សាបក្សាបក្សាបក្សាបក្សា

ha. Ngamargiang pawiwahan malih

គា ក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សា

na. Yening durung wenten surat keputusan perceraian saking Pengadilan Negeri

ហិប្បក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សា

ipun kari tetep sane mawasta merabian tur dados ngamargiang swadharma

គាសាបក្សាបក្សាបក្សាបក្សា

dados krama desa adat.

ក្រី សាស្ត្រាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សា

(3) Sajeroning palase melantaran wicara utawi pada lila, prade istri Mobot/Mandeg,

សាស្ត្រាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សា

Sang Lanang kapatutang ngupa jiwa jantos Sang Istri Ngembasang Putra, ngantos

ហានុតាហានិទ្ធាក្រិលសិរ្យ

anake alit mabelas.

ហុហាសិរ្យ៣៧

Pawos 47

ក្រិរ ដំពេញតាតិរសយក្រិហាសិរ្យ

(1) Sang balu kabinayang baos :

ហា ពេញប្រុសមិទ្ធារិក្រិសិក្រិសាតិប្រុសពេញប្រុសពេញប្រុសសិក្រិសា

ha. Balu luh wit sentana (sentana rajeg) miwah balu luh boya sentana;

តា ពេញប្រុសមិទ្ធារិក្រិសិក្រិសាតិប្រុសមិទ្ធារិក្រិសាតិប្រុសមិទ្ធារិក្រិសា

na. Balu muani kapurusa (wit sentana) kapurusa miwah balu muani

ក្រិរក្រិរិក្រិរ្យពេញប្រុសសិក្រិសាតិក្រិរក្រិរិក្រិរ្យ

nyeburin (boya sentana nyeburin)

ក្រិរ ដ្យង់មនិពេញប្រុសប្រុសមិទ្ធារិក្រិ

(2) Swadharmaning balu inucap patut :

ហា ពេញប្រុសមិទ្ធារិក្រិសិក្រិសាតិប្រុសមិទ្ធារិក្រិសាតិប្រុសមិទ្ធារិក្រិសា

ha. Ngamanggehang patibrata, tan kengin ngamargiang paradara/drati krama.

តា ពេញប្រុសមិទ្ធារិក្រិសិក្រិសាតិប្រុសមិទ្ធារិក្រិសាតិប្រុសមិទ្ធារិក្រិសា

na. Nguwasayang waris gunakaya, tan dados ngadol, ngadeang, makidihang

ពេញប្រុសមិទ្ធារិក្រិសិក្រិសាតិប្រុសមិទ្ធារិក្រិសាតិប្រុសមិទ្ធារិក្រិសា

lan siosan punika, sajawaning kabebasan sakeng pianak utawi

តាពេញប្រុសមិទ្ធារិក្រិសិក្រិសាតិប្រុសមិទ្ធារិក្រិសាតិប្រុសមិទ្ធារិក្រិសា

kulawarga pinih tampek saking parabine prade okane kantun

ហានិទ្ធាក្រិលសិរ្យ

alit-alit.

សា ក្រិរក្រិរិក្រិរ្យពេញប្រុសសិក្រិសាតិក្រិរក្រិរិក្រិរ្យពេញប្រុសសិក្រិសាតិក្រិរក្រិរិក្រិរ្យ

ca. Kengin ngidih sentana prade wenten pidabdab sadurung sinalih tunggil lina,

မဟာစာတရားအကျဉ်းချုပ်
saha kabebasan antuk kaluwarga sinanggeh purusa.

၈။ ကျွန်ုပ်တို့အားလုံးအတွက်

ra. Kawenangan mawiwahan malih.

၉။ ကျွန်ုပ်တို့အားလုံးအတွက်

(3) Balu kaucap tan pageh sakadi ring sor :

၁။ ကျွန်ုပ်တို့အားလုံးအတွက်

ha. Drati krama utawi paradara.

၂။ ကျွန်ုပ်တို့အားလုံးအတွက်

na. Matilar saking pakubon tan pasadok jantos 6 (nem) sasih.

၃။ ကျွန်ုပ်တို့အားလုံးအတွက်

ca. Lempas ring swadarma sios-siosan tan prasida ngesein solah

၄။ ကျွန်ုပ်တို့အားလုံးအတွက်
maprawerti arep sing pituduh kaluwarga purusa, Prade mamurug patut ka-
ဟိုက်အားလုံးအတွက်

icen pamatut

ပဏ္ဍိတကျောင်း

Palet 3

ဟိန္ဒူအာဇာနည်

Indik Sentana

ပုဂံကျောင်း

Pawos 48

၁။ မိမိတို့အားလုံးအတွက်

(1) Sentana wenten kalih pawos sane kaucap pratisentana miwah sentana

ပဏ္ဍိတကျောင်း

paperasan.

២១ ប្រទាំងអ្នកហំពីរឬទាំងអ្នកម្នាក់តែម្នាក់នៃបរិបទបណ្តែងឲ្យ

(2) Prati sentana inggih punika sentana sane metu saking pawiwahan kapatut.

២២ ប្រធានបរិបទបណ្តែងឲ្យអ្នកតែម្នាក់នៃអង្គការស្តីពីបណ្តែងឲ្យបណ្តែង

(3) Prade pawiwahan tan ngwetuang sentana kenging ngidih sentana antuk upasaki
សាលានៃសាលាសាមណ្ឌទស្តីពីបណ្តែងឲ្យបណ្តែងឲ្យបណ្តែងឲ្យបណ្តែង
sakala niskala sane kawastanin sentana paperasan lan keputusan saking
ប្រតិបត្តិការរដ្ឋ

pengadilan negeri.

៣១ ប្រធានបរិបទបណ្តែងឲ្យអ្នកតែម្នាក់នៃការស្តីពីបណ្តែងឲ្យបណ្តែងឲ្យបណ្តែងឲ្យបណ្តែង

(4) Prade pawiwahan tan kapatut ngwetuang sentana, mangda tan kantut kawastanin
ការស្តីពីបណ្តែងឲ្យអ្នកតែម្នាក់នៃការស្តីពីបណ្តែងឲ្យបណ្តែងឲ្យបណ្តែងឲ្យបណ្តែង

babinjat utawi astra patut kamanggala antuk panyanggaskara.

៣២ អ្នកតែម្នាក់នៃអង្គការស្តីពីបណ្តែងឲ្យអ្នកតែម្នាក់នៃអង្គការស្តីពីបណ្តែងឲ្យបណ្តែងឲ្យបណ្តែង

(5) Sentana rajeg inggih punika, prati sentana wadon (pradana) sane kamanggehang
លក់ឬរួមឲ្យសម្បទានស្រីឬបណ្តែងឲ្យបណ្តែងឲ្យបណ្តែងឲ្យបណ្តែងឲ្យបណ្តែង

lanang (purusa) tur sampun ngalaksanayang pawiwahan, nyeburin.

៤១ ឯសាមណ្ឌទស្តីពីបណ្តែងឲ្យអង្គការស្តីពីបណ្តែងឲ្យអង្គការស្តីពីបណ្តែងឲ្យអង្គការស្តីពីបណ្តែង

(6) Sang sane kaarsayang sentana rajeg inucap inggih punika :

១១ ប្រទាំងអ្នកតែម្នាក់នៃអង្គការស្តីពីបណ្តែងឲ្យអង្គការស្តីពីបណ្តែងឲ្យអង្គការស្តីពីបណ្តែង

ha. Prati sentana wadon tunggal silih sinunggil pratisentana wadon yaning

សាលានៃប្រទាំងអ្នកតែម្នាក់នៃអង្គការស្តីពីបណ្តែងឲ្យអង្គការស្តីពីបណ្តែង

makasami pratisentana wadon.

១២ សម្បទានស្រីឬបណ្តែងឲ្យអង្គការស្តីពីបណ្តែងឲ្យអង្គការស្តីពីបណ្តែង

na. Sampun kamanggehang dados pratisentana (purusa).

១៣ រាល់បរិបទបណ្តែងឲ្យអង្គការស្តីពីបណ្តែងឲ្យអង្គការស្តីពីបណ្តែងឲ្យអង្គការស្តីពីបណ្តែង

ca. Kapawiwahan kaceburin, kautsahayang antuk jadma sane maagama

ការស្តីពីបណ្តែងឲ្យអង្គការស្តីពីបណ្តែងឲ្យអង្គការស្តីពីបណ្តែងឲ្យអង្គការស្តីពីបណ្តែង

ngelaksanayang pamarisuda raga utawi Sudhi Wadani.

၇။ သာသနာ့ဦးစီးဌာနက ခြေစာပေးပေးရမည့် အခန်းကဏ္ဍများကို

ra. Sane manggehang senata rajeg patut mapasadok ring I Prajuru Desa tur

ရန်ကင်းတို့ကို ခြေစာပေးပေးရမည့် အခန်းကဏ္ဍများကို

Kelian Desa patut nyiarang utawi ngenterang ring paruman desa.

ပုဒ်မ ၄၉

Pawos 49

၈။ ကျေးဇူးတင်စွာ ခြေစာပေးပေးရမည့် အခန်းကဏ္ဍများကို

(1) Ngangkat sentana manut dudonan patut makacihna arta brana pamerasan sane

ကုန်ပစ္စည်းများကို

kasaksiang sakala niskala.

၉။ သာသနာ့ဦးစီးဌာနက ခြေစာပေးပေးရမည့် အခန်းကဏ္ဍများကို

(2) Sapa sira ugi pacang ngidih sentana patut masadok ring Kelian Desa sanistane

ပေးပို့ရမည့် အခန်းကဏ္ဍများကို

asasih sadurung pamerasan.

၁၀။ ရန်ကင်းတို့ကို ခြေစာပေးပေးရမည့် အခန်းကဏ္ဍများကို

(3) Kelian Desa nguningayang/nyiarang ring sawidangan desa, sang sapa sira ugi

ရန်ကင်းတို့ကို ခြေစာပေးပေးရမည့် အခန်းကဏ္ဍများကို

rumasa tan lila mangda Kalih Wuku sadurung pamerasan masadok ring Kelian

ရန်ကင်းတို့ကို

Desa.

၁၁။ ပြည်ထောင်စုအဆင့်ရှိ သာသနာ့ဦးစီးဌာနက ခြေစာပေးပေးရမည့် အခန်းကဏ္ဍများကို

(4) Prajuru Desa digelis maosin saha ngicenin pamutus nepek ring Catur Dresta

ပေးပို့ရမည့် အခန်းကဏ္ဍများကို

miwah pararem.

၅။ ပျာသမ္ပုဗ်ပိကမန္တန္တုဗ်သိပါဒါပုဗ္ဗကုသေသိန္ဒါဒါ

(5) Prade sulur paperasan tan manut kecaping ajeng, Prajuru Desa wenang ngandeg

သံပသံဓာတ်ယုသဟာဏိသိန္ဒါဒါပုဗ္ဗကုသေသိန္ဒါဒါပုဗ္ဗကုသေသိန္ဒါဒါ

sang pacang makarya, saha ngicenin pamutus mangda kapuputang riin bebaosan

သမ္ပုဗ်ပိကမန္တန္တုဗ်သိပါဒါ

sulur utawi wicrania.

ပုဒ်မ ၅၀

Pawos 50

၆။ ပိကမန္တန္တုဗ်သိပါဒါပုဗ္ဗကုသေသိန္ဒါဒါ

(1) Pamerasan sane kapatut ring Desa risampun makacihna :

၇။ ပိကမန္တန္တုဗ်သိပါဒါပုဗ္ဗကုသေသိန္ဒါဒါ

ha. Widhi widana pamerasan

၈။ ကမန္တန္တုဗ်သိပါဒါပုဗ္ဗကုသေသိန္ဒါဒါပုဗ္ဗကုသေသိန္ဒါဒါ

na. Kasaksinin antuk Prajuru Desa sane makelingang utawi ngilikitayang.

၉။ ကမန္တန္တုဗ်သိပါဒါပုဗ္ဗကုသေသိန္ဒါဒါ

ca. Kasiarang ring wewidangan desane.

၁၀။ ကမန္တန္တုဗ်သိပါဒါပုဗ္ဗကုသေသိန္ဒါဒါ

ra. Nunas likita ring Sang Rumawos (Pengadilan Negeri)

၁၁။ ကမန္တန္တုဗ်သိပါဒါပုဗ္ဗကုသေသိန္ဒါဒါ

(2) Sane kapatut peras anggen sentana kadi ring sor :

၁၂။ ကမန္တန္တုဗ်သိပါဒါပုဗ္ဗကုသေသိန္ဒါဒါ

ha. Jadma magama Hindu

၁၃။ ကမန္တန္တုဗ်သိပါဒါပုဗ္ဗကုသေသိန္ဒါဒါ

na. Kaluwarga saking purusa, prade tan wenten kengin saking wadon, yening

၁၄။ ကမန္တန္တုဗ်သိပါဒါပုဗ္ဗကုသေသိန္ဒါဒါ

taler tan wenten wawu sekama-kama.

Karana, lan sane siosan.

ကၢၢ် ဗၤတၢ်ခၢၢ်ယၢ်ၤတၢ်ဖၢၤတၢ်ဆၢၤတၢ်သးၤတၢ်ပိၤယုၤတၢ်ဖၢၤ

na. Pagunakayan, Tatadan/Jiwa Dana, Hutang Piutang.

ဗၢၢ် ဗၢၢ်တၢ်ခၢၢ်တၢ်ဖၢၤတၢ်ဆၢၤတၢ်သးၤတၢ်ပိၤယုၤတၢ်ဖၢၤ

(3) Wawu kengin kabaos warisan prade wenten :

ဟၢၢ် သဲၤပိၤတၢ်တၢ်ခၢၢ်တၢ်ပၤတၢ်မိၤ

ha. Sang mapiturun (pawaris)

ကၢၢ် တၢ်တၢ်ခၢၢ်တၢ်ဖၢၤတၢ်မိၤတၢ်မိၤ

na. Katurunan (ahli waris)

သၢၢ် သဲၤတၢ်တၢ်ခၢၢ်တၢ်ဖၢၤတၢ်သးၤတၢ်ပိၤယုၤတၢ်ဖၢၤတၢ်မိၤ

ca. Arta Brana Tategenan (Ayah-Ayahan) makacihna warisan.

ဟံးဟံးၤတၢ်ခၢၢ်

Pawos 52

ကၢၢ် တၢ်တၢ်ခၢၢ်တၢ်ဖၢၤတၢ်မိၤတၢ်မိၤ

(1) Ahli waris luire :

ပုၤတၢ်ခၢၢ်တၢ်ပၤတၢ်မိၤ

ha. Prati Sentana Purusa

ကၢၢ် ပုၤတၢ်ခၢၢ်တၢ်ပၤတၢ်မိၤတၢ်ပၤတၢ်မိၤ

na. Prati Sentana Pradana (sentana rajeg)

သၢၢ် တၢ်တၢ်ခၢၢ်တၢ်ပၤတၢ်မိၤတၢ်ပၤတၢ်မိၤ

ca. Sentana paperasan lanang/wadon.

ဗၢၢ် ပုၤတၢ်ခၢၢ်တၢ်ပၤတၢ်မိၤတၢ်ပၤတၢ်မိၤတၢ်ပၤတၢ်မိၤ

(2) Prade tan wenten sakadi ring ajeng kang sinanggeh ahli waris :

ဟၢၢ် တၢ်တၢ်ခၢၢ်တၢ်ပၤတၢ်မိၤတၢ်ပၤတၢ်မိၤတၢ်ပၤတၢ်မိၤ

ha. Turunan purusan pernah ngunggahang makadi : rerama lanang, pekak

သၢၢ် တၢ်တၢ်ခၢၢ်တၢ်ပၤတၢ်မိၤတၢ်ပၤတၢ်မိၤ

salanturnia rerama misan mindon.

ក្រី វិសម្បត្តិលក្ខណៈគង់បិទ្យេយនេក្ខត្តិហ្មទ្រៃហ្មទ្រៃហ្មទ្រៃហ្មទ្រៃ

(1) Risampung kalaksanayang pitra yadnya lan hutang-hutang pawaris buntas

កាតាវូរ វាវូ វារិសាន ដាដូ កាហ៍

katawur, wawu warisan dadod kaph.

ក្រី បរា អ្នក វារិស មិព្យាហិវបហាវ្យា ត្រីបត្រ តា យា ដេ បនិ តា វា ទ្រៃ ហេ ហិ

(2) Para ahli waris sami polih pahan sangkaning pagunakaya, sajawaning karang/tegal

ហេ យហា ក្រុម តា ហ៊ី ខ័ ហា ត្រូ តា ហិ បរិ ដំ ដំ ត ក្រី ត្រ យ ក ហ ហិ

ayahan desa kaemong antuk ahli waris kang sinanggeh krama ngarep.

ក្រី ដំ ត ក្រី ត្រ យ ក ហ ហិ បរិ ដំ ដំ ត ក្រី ត្រ យ ក ហ ហិ

(3) Sinalih tunggil ahli waris kengin tan polih pahan prade :

ហា ត្រី តា ហិ ទា ត្រ តា ហិ ទា ត្រ តា ហិ

ha. Nilar kawitan lan Sesananing Agama

តា ដេ ហា តា ហ្ម ហ្ម ហ តា ដំ ម ម ហ ហ្ម ត្រី ត្រី តា ម ម ហ ហ្ម ត្រី ត្រី តា ម ម

na. Alpaka Guru Rupaka, sesampun wenten Bhisama/ Surat Wasiat saking sang

ដំ ត ក្រី ត្រ យ ក ហ ហិ

sinanggeh patut.

តា ដំ ត ក្រី ត្រ យ ក ហ ហិ បរិ ដំ ដំ ត ក្រី ត្រ យ ក ហ ហិ បរិ ដំ ដំ ត ក្រី ត្រ យ ក ហ ហិ

ca. Sentana rajeg kesah mawiwaha utawi pratisentana nyeburin soang-soang

តា ហា ហា ដំ ត ក្រី ត្រ យ ក ហ ហិ

kabaos ninggal kadaton.

ខ ក្រី កា យ ហា ហិ បរិ ដំ ក្រី តា ត្រ ក្រី តា ត្រ ក្រី តា ត្រ ក្រី តា ត្រ ក្រី តា ត្រ

(4) Boya ahli waris, kengin muponin hasil anut dudonan, luire :

ហា ដំ ត ក្រី ត្រ យ ក ហ ហិ បរិ ដំ ដំ ត ក្រី ត្រ យ ក ហ ហិ

ha. Sentana wadon selami dereng kesah mawiwaha.

តា ហា ហា ដំ ត ក្រី ត្រ យ ក ហ ហិ បរិ ដំ ដំ ត ក្រី ត្រ យ ក ហ ហិ

na. Balu wadon wiadin lanang nyeburin (soang-soang boya sentana)

ខ ក្រី កា យ ហា ហិ បរិ ដំ ក្រី តា ត្រ ក្រី តា ត្រ ក្រី តា ត្រ ក្រី តា ត្រ

(5) Pewaris kengin mapeweweh rikala maurip pinaka Jiwa Dana, tatadan/

សម្ព័ន្ធសារីរាជ

SASTHAS SARGAH

សូត្រ ទានេ បញ្ចមហាវគ្គតាហានេ

SUKRETA TATA PALEMAHAN DESA ADAT

បញ្ចមហាវគ្គ

Palet 1

ឯក

Bhaya

បុរាណ ១១១

Pawos 55

ក៏ បរិវិត្តិយស្យាវារៈ តិបដាយ ខ័យ ឯក ឯក ឯក បន្តិកា តិបដាយ ឯក

(1) Parindik Baya luire : Jiwa Bhaya, Artha Bhaya (kepandangan), miwah dura cara
វិវិត្តិយស្យាវារៈ

ring agama.

ក៏ ឯក តិបដាយ ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក

(2) Sang manggihin kahanan Panca Bhaya, patut nepak kulkul bulus mapitulung.

ក៏ បុរាណ វិវិត្តិយស្យាវារៈ ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក

(3) Prade ring desa kahanan Jiwa Bhaya, patut desane ngaturang Bhuta Yadnya

មនុស្ស ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក

manut dresta tur sang mayanin katur sang ngawewanang.

ក៏ បុរាណ វិវិត្តិយស្យាវារៈ ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក

(4) Prade wenten jatma mamisuh utawi nguman-uman jatma sios,

បដិស្សា ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក

kakenenin pamidanda beya pacamil manut pararem.

ក៏ វិវិត្តិយស្យាវារៈ ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក

(5) Ring soang-soang paumahan mangda wenten kulkul, kagebug masuara bulus yening

ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក ឯក

keni Kapanca Bhaya.

បរាសិត ១៤១

Pawos 56

៧៧ ដំនុំហិក្ខុហានត្តិមុខយាសនិយោគោក្សេត្តេត្តិយោក្សេត្តិ
ព្រាហ្មណ៍បិណ្ឌិយោក្សេត្តិ

(1) Sang manggihin kahanan Artha Bhaya (kemalingan) patut ngukul mapitulung

ហ្វេនិងដំនុំហិក្ខុហានត្តិមុខយាសនិយោគោក្សេត្តេត្តិយោក្សេត្តិ
utawi sang kamalingan atur supekta ring Prajuru Desa sane pacang nandain saha
មហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិ

mawuwuh panyangaskara prade wenten jatma ngamaling barang sinanggeh suci.

៧៧ ប្រមាណ៍ត្រូវមហិក្សេត្តិមុខយាសនិយោគោក្សេត្តេត្តិយោក្សេត្តិ

(2) Pratingkah mapailon ring Dusta kabawos saruron, prade wenten jatma

មហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិ
manggihin maling tan nyadokang ring Prajuru jantos jatma sios nyaduang, patut
និយោគោក្សេត្តេត្តិយោក្សេត្តិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិ
kadanda kadi dandaning maling sakueh pangargan wit inucap, tur prade jantos
បិណ្ឌិយោក្សេត្តិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិ

ping tiga malaksana asapunika wenang kasukserah ring Sang ngawawenang.

៧៧ មហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិ

(3) Yening dusta punika jantos ping kalih ngelaksanayang paridabdab utawi

មហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិ
maprawerti sakadi inucap ring ajeng wenang kanorayang yan prade Krama Desa,
មហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិ

yan pet prade jatma sios wenang kasukserah ring sang ngawawenang.

៣៧ ប្រមាណ៍ត្រូវមហិក្សេត្តិមុខយាសនិយោគោក្សេត្តេត្តិយោក្សេត្តិ

(4) Prade wenten jatma ngerereh reramon daun kelapa, ron, tan pasadok ring sang

មហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិ

nruwenang, prade kacunduk (ketara) patut kadanda kadi dandaning maling.

១៧ មហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិមហូមុទ្ធិ

(5) Yening wenten jatma ngranjing pakubon wiadin pakarangan rikala suwung

មាបស្ម័គ្រមិមឃ្យាបតាវាតាហិសេសេតិ បិវតិទេហ្វហិវត្ថុសប្បវេណីហិវត្ថុតា
mawastu sang madruwe karang kaicalan, wenang jatma inucap katuwekang antuk
មាបសមតាវិវិប្បាវាតាពេ។

madewa saksi ring Pura Desa.

៤ មឃ្យាវត្ថុវេណីមត្ថុវេណីហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុ

(6) Mangda tan katuwekang manut ring ajeng, asing-asing ngaranjingin kubon jatma

សិវាសាសាវេណី។

sios patut:

ហា មហិវត្ថុវេណីមត្ថុវេណីហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុ

ha. Matengaran suara (makaukan)

តា កាវត្ថុវេណីមត្ថុវេណីហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុ

na. Nyantos sang nruwenang karang rawuh utawi masadok ring pangapit pinih

ហាមិវត្ថុវេណីមត្ថុវេណីហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុ

tampek, maka buatan pangranjinge.

សា បមិវត្ថុវេណីមត្ថុវេណីហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុ

ca. Pamedal karangnia kasawenin, makacihna pangarah rikala suwung.

៧ ប្បាវត្ថុវេណីមត្ថុវេណីហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុ

(7) Prade wenten baya mawiwit saking HIV/AIDS, Flu Burung, Rabies

ហាមិវត្ថុវេណីមត្ថុវេណីហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុ

lan sapanunggilannya opatut katetesis olih Krama Desa saha gelis kauningang

មាវត្ថុវេណីមត្ថុវេណីហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុហិវត្ថុ

majeng ring I Guru Wisesa.

ပဉ္စမမြောက်

Palet 2

ကရား၊ တဲဂယ်၊ ဇာရိက

Karang, Tegal lan Carik

ပုဗ္ဗပင်၊ ၅၇

Pawos 57

၈၅။ နေရာကလေးတစ်ခုခုကရားကလေးတစ်ခုခုပေးပေးမိန့်ကရားကလေးတစ်ခုခုပေးပေး

(1) Krama desa pangemong karang desa patut ngawatesin karang inucap antuk

တဲဂယ်၊ ဇာရိက၊ ပုဗ္ဗပင်၊ ၅၇

pagehan/turus utawi tembok mangda pakantenannya asri.

၉၅။ ပုဗ္ဗပင်၊ ၅၇၊ နေရာကလေးတစ်ခုခုကရားကလေးတစ်ခုခုပေးပေးမိန့်ကရားကလေးတစ်ခုခုပေးပေး

(2) Wates sisi kaler miwah kangin patut kakaryanin antuk sang ngamong karang

ပုဗ္ဗပင်၊ ၅၇၊ နေရာကလေးတစ်ခုခုကရားကလေးတစ်ခုခုပေးပေးမိန့်ကရားကလေးတစ်ခုခုပေးပေး

ayahan inucap sane mawasta gagaleng kaluan, sajawaning tanah pecatu,

တဲဂယ်၊ ဇာရိက၊ ပုဗ္ဗပင်၊ ၅၇

tegal, carik utawi tanah padruwean ngraga sane kapiara watese

နေရာကလေးတစ်ခုခုကရားကလေးတစ်ခုခုပေးပေးမိန့်ကရားကလေးတစ်ခုခုပေးပေး

sisi kelod miwah kauh, reh punika mawasta gagaleng kateben.

၉၆။ ပုဗ္ဗပင်၊ ၅၇၊ နေရာကလေးတစ်ခုခုကရားကလေးတစ်ခုခုပေးပေးမိန့်ကရားကလေးတစ်ခုခုပေးပေး

(3) Prade karasayang pagehan/turus inucap ngalikadin, yan pada arsa

ပုဗ္ဗပင်၊ ၅၇၊ နေရာကလေးတစ်ခုခုကရားကလေးတစ်ခုခုပေးပေးမိန့်ကရားကလေးတစ်ခုခုပေးပေး

payandinge kengin watese ngange pinget pal kewanten kasaksinin antuk

ပုဗ္ဗပင်၊ ၅၇

prajuru.

၉၇။ နေရာကလေးတစ်ခုခုကရားကလေးတစ်ခုခုပေးပေးမိန့်ကရားကလေးတစ်ခုခုပေးပေး

(4) Kautsahayang mangda tan wenten karang kabebeng.

၉၈။ နေရာကလေးတစ်ခုခုကရားကလေးတစ်ခုခုပေးပေးမိန့်ကရားကလေးတစ်ခုခုပေးပေး

(5) Yeh Limbah lan Yeh Cacapan nenten dados ngalintangin pekarangan krama lian

សាធារណៈប្រតិបត្តិការសាធារណៈសាធារណៈសាធារណៈ

sajabaning wenten paiguman saking krama inucap.

បទប្បញ្ញត្តិ ១៥៦

Pawos 58

ក្រុមប្រឹក្សាភិបាលស្ថាប័នសាធារណៈ

(1) Sinalih tunggil Krama Desa tan kalugra :

សាធារណៈប្រតិបត្តិការសាធារណៈសាធារណៈសាធារណៈ

ha. Ngalah-alah margi, tegal ayahan desa, Karang desa.

ក្រុមប្រឹក្សាភិបាលស្ថាប័នសាធារណៈសាធារណៈសាធារណៈ

na. Ngalah-alah Tanah Kahyangan, lan Sentra, sakanan tegak sinanggeh

ស្វែងរក

suci.

ក្រុមប្រឹក្សាភិបាលស្ថាប័នសាធារណៈសាធារណៈសាធារណៈ

(2) Prade wenten sekadi ajeng, sang ngalahlah punika patut ngwaliang tanah inucap

សាធារណៈប្រតិបត្តិការសាធារណៈសាធារណៈសាធារណៈ

saha keni pamidanda sapatutnya kadulurin upakara ring genah suci sane

សាធារណៈប្រតិបត្តិការ

kalahlah.

បទប្បញ្ញត្តិ ១៥៧

Palet 3

បទប្បញ្ញត្តិ

Papayonan

បទប្បញ្ញត្តិ ១៥៨

Pawos 59

ក្រុមប្រឹក្សាភិបាលស្ថាប័នសាធារណៈសាធារណៈសាធារណៈ

(1) Ngawit nandur papayonan tanem tuwuh, patut adepa agung ngajeroang saking

បទីសិប្បុរាគរោត្តមនិបទ្បទិស្វតិសាសិបទ្បុតិសិ

wates, prade jantos ngaliwat wates wenang kasepat gantungin.

២១ ប្បុរាគរោត្តមនិបទ្បទិស្វតិសាសិបទ្បុតិសិ

(2) Prade wenten papayonan ngungkulin, samaliha mawastu mayanin kapisaga,

បទ្បុតិសិបទ្បុតិសិបទ្បុតិសិបទ្បុតិសិបទ្បុតិសិបទ្បុតិសិ

patut kawara antuk paiguman ping ajeng prasida sang nruweng wit ngrabah utawi

ក្បុរាគរោត្តមនិបទ្បុតិសិ

notor.

៣១ ប្បុរាគរោត្តមនិបទ្បុតិសិបទ្បុតិសិបទ្បុតិសិ

(3) Prade sampun kawara taler tan wenten utsaha sang nruwenang wit sang rumasa

តាតិសិបទ្បុតិសិបទ្បុតិសិបទ្បុតិសិបទ្បុតិសិ

katetehan, kajerihan wenang masadok ring prajuru, tur ri sampun kaparitas

តាតិសិបទ្បុតិសិបទ្បុតិសិបទ្បុតិសិ

kalugra ngicalang wit inucap.

៤១ ដំនីនិបទ្បុតិសិបទ្បុតិសិបទ្បុតិសិ

(4) Sang keni pamidanda panyangaskara saha prabeya manut pararem arep ring

បទ្បុតិសិបទ្បុតិសិបទ្បុតិសិបទ្បុតិសិ

wewangunan sang karubuhan luire :

ហ្នា ដំនីនិបទ្បុតិសិបទ្បុតិសិបទ្បុតិសិ

ha. Sang nruwenang wit sinanggeh mayanin, prade pungkak ngarubuhin

បទ្បុតិសិបទ្បុតិសិបទ្បុតិសិ

wewangunan krama sios.

នា ដំនីនិបទ្បុតិសិបទ្បុតិសិបទ្បុតិសិ

na. Sang notor, munggel utawi ngrabah taru tur ngrubuhin wewangunan krama

ដំនីនិបទ្បុតិសិ

sios.

នា ដំនីនិបទ្បុតិសិបទ្បុតិសិបទ្បុតិសិ

ca. Sejaba olih bencana alam.

ហត្ថលេខា

abangan.

បញ្ជី ១១

Palet 5

បញ្ជី

Wawangunan

បញ្ជី ៦១

Pawos 61

ក្រុមប្រឹក្សាភិបាល

(1) Nyabran ngawangun patut :

ហា ឧបនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី

ha. Masadok ring Prajuru Desa ping ajeng prade wewangunan nganinin wates

កា ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាល

na. Ngangge Asta Bhumi miwah gagulak Asta Kosala-Kosali, sanistane

ឧបនាយករដ្ឋមន្ត្រី

manut patitis niskala.

សា ក្រុមប្រឹក្សាភិបាល

ca. Tan nyayubin kapisaga.

ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាល

(2) Prade wawangunan jantos nyayubin, bilih bilih, temboke ring telenging

បញ្ជី ឧបនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី

wates risampun kawara tur kasadokang ring prajuru, wenang kadanda manut

ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាល

pararem, saha tembok inucap kengin kagubar sanistane mangda kakaryanang

ហត្ថលេខា

abangan.

សប្តមស្សវ័តោ

SAPTAMAS SARGAH

វិចារណតាមិណ្ណា

WICARA LAN PAMIDANDA

បញ្ចហិ ១២១

Palet 3

ហិធិធិសារ

Indik Wicara

បុបាសិ ១៤២១

Pawos 62

កេ ១ សុភវិចារណតាមិណ្ណាធិធិសារវិចារណតាមិណ្ណាធិធិសារ

(1) Sane wenang mawosin makadi mutusang wicara ring desa adat inggih punika

បុប្ផាធិធិសារវិចារណតាមិណ្ណាធិធិសារវិចារណតាមិណ្ណាធិធិសារ
Prajuru Desa lan Kerta Desa ring Paruman Desa sane ngawetuang pararem desa
មតាបម្បសិ ១

maka pamutus.

ហា ១ វិចារណតាមិណ្ណាធិធិសារវិចារណតាមិណ្ណាធិធិសារវិចារណតាមិណ្ណាធិធិសារ

ha. Kelian Banjar prade sang mawicara sami-sami ring patunggalan banjar.

តា ១ វិចារណតាមិណ្ណាធិធិសារវិចារណតាមិណ្ណាធិធិសារវិចារណតាមិណ្ណាធិធិសារ

na. Kelian Desa prade sang mawicara patunggalan Desa Adat.

ញ ១ ធិធិសារវិចារណតាមិណ្ណាធិធិសារវិចារណតាមិណ្ណាធិធិសារវិចារណតាមិណ្ណាធិធិសារ

(2) Dudonin maosin saha muputang wicara krama desa kadi ring sor :

ហា ១ វិចារណតាមិណ្ណាធិធិសារវិចារណតាមិណ្ណាធិធិសារវិចារណតាមិណ្ណាធិធិសារ

ha. Kaping ajeng kabaosin antuk Kelian Banjar.

តា ១ វិចារណតាមិណ្ណាធិធិសារវិចារណតាមិណ្ណាធិធិសារវិចារណតាមិណ្ណាធិធិសារ

na. Tan cumpu ring panepas Kelian Banjar katunasang ring paruman.

សា ១ បុប្ផាធិធិសារវិចារណតាមិណ្ណាធិធិសារវិចារណតាមិណ្ណាធិធិសារវិចារណតាមិណ្ណាធិធិសារ

ca. Paruman tan kaanutin kengin nunasang ring Kelian Desa Adat.

ກາ ວິນິຍົມທຸກໆສິດທິທາງກົດໝາຍຂອງລັດຖະບານເຊັ່ນກັນ ມີບັນດາສິດທິ

ra. Kelian Desa Adat tan prasida muputang katincapang ring panglingsir sinanggeh
ສິດທິທາງກົດໝາຍ

Kerta Desa

ສາ ບຸກຄົນທຸກໆຄົນທີ່ມີສິດທິທາງກົດໝາຍຂອງລັດຖະບານສິດທິທາງກົດໝາຍສິດທິທາງກົດໝາຍ

ka. Prade taler pamatut Kerta Desa tan kacumponin, katunasang ring Paruman
ທຸກໆສິດທິທາງກົດໝາຍຂອງລັດຖະບານສິດທິທາງກົດໝາຍ

Desa sinanggeh wasananing pamutus.

ສາ ບຸກຄົນທຸກໆຄົນທີ່ມີສິດທິທາງກົດໝາຍຂອງລັດຖະບານສິດທິທາງກົດໝາຍສິດທິທາງກົດໝາຍ

da. Pamutus paruman desa tan kacumponin kengin nunasang wicara inucap ring
ສິດທິທາງກົດໝາຍສິດທິທາງກົດໝາຍ

Sang Rumawos/ Pengadilan Negeri.

ສາ ບັນດາບັນດາສິດທິທາງກົດໝາຍຂອງລັດຖະບານສິດທິທາງກົດໝາຍສິດທິທາງກົດໝາຍ

(3) Wicara inucap sane katepasin minekadi :

ທາ ຍາມທີ່ມີບັນດາສິດທິທາງກົດໝາຍຂອງລັດຖະບານສິດທິທາງກົດໝາຍສິດທິທາງກົດໝາຍ

ha. Mamurug ring daging awig-awig.

ສາ ສິດທິທາງກົດໝາຍສິດທິທາງກົດໝາຍສິດທິທາງກົດໝາຍສິດທິທາງກົດໝາຍ

na. Nungkasin Sima, Agama lan Dresta.

ສາ ສິດທິທາງກົດໝາຍສິດທິທາງກົດໝາຍສິດທິທາງກົດໝາຍສິດທິທາງກົດໝາຍສິດທິທາງກົດໝາຍ

ca. Sahananing parisolah sane mawiwit kacorahan utawi sane tan patut

ຍາມທີ່ມີບັນດາສິດທິທາງກົດໝາຍຂອງລັດຖະບານສິດທິທາງກົດໝາຍສິດທິທາງກົດໝາຍ

manut dresta.

ບຸກຄົນທຸກໆຄົນ

Pawos 63

ສາ ສິດທິທາງກົດໝາຍສິດທິທາງກົດໝາຍສິດທິທາງກົດໝາຍສິດທິທາງກົດໝາຍສິດທິທາງກົດໝາຍ

(1) Sahananing wicara mawiwit kacorahan sakaluire sinanggeh nungkasin daging

ឧបទ្វីបក្រុងប្រាសាទបុរាណសិវៈសាសនាស្រុកប្រាសាទបាបាបាបា

awig-awig, Pasuara, miwah Pararem Desa/Sibakan Prajuru Desa patut

ដំណើរការសិក្សាស្រាវជ្រាវសាស្ត្រ

digelis maosin tan nyantos pasadok.

ក្រុម ១ សម្រាប់ការងារសិក្សាស្រាវជ្រាវសាស្ត្រសិក្សាស្រាវជ្រាវ

(2) Sajaba wicara kadi ring ajeng patut nyantosang pasadok sang nunas baos.

ក្រុម ២ បរិបទសម្រាប់ការងារសិក្សាស្រាវជ្រាវសាស្ត្រ

(3) Panepase mangda pastika nyantenang iwang patut malarapan Tri Pramana

សាក្សី, ភស្តុតាង, ភស្តុតាង ឬ ភស្តុតាង

(Saksi, Likita, Bukti) miwah tan maren nepek ring Catur Dresta.

បញ្ជី ១៣១

Palet 4

ហិរញ្ញវត្ថុសាសនា

Indik Pamidanda

បញ្ជី ១៤៣

Pawos 64

ក្រុម ៣ ភ្នាក់ងារសិក្សាស្រាវជ្រាវសាស្ត្រសិក្សាស្រាវជ្រាវ

(1) Desa wenang niwakang pamidanda ring krama desa sane sisip.

ក្រុម ៤ បរិបទសម្រាប់ការងារសិក្សាស្រាវជ្រាវសាស្ត្រ

(2) Paniwak inucap kamargiang olih Kelian Desa.

ក្រុម ៥ ការងារសិក្សាស្រាវជ្រាវសាស្ត្រ

(3) Bacakan pamidanda luire :

ហា ១ ហា ១ ហា ១ ភ្នាក់ងារសិក្សាស្រាវជ្រាវសាស្ត្រ

ha. Ayahan panukun kasisipan.

នា ឃុន ខែ មិ បុ ឃុន ឃុន បិ ភ សា ន្យ ហា ប វិ នី ភ ឃុន ឃុន ឃុន

na. Danda arta miwah danda papeson saha panikel-panikelnia.

នា ប ព ព ឃុន ឃុន

ca. Panyangaskara.

នា ឃុន ឃុន ឃុន ឃុន ឃុន ឃុន

ra. Karampag/Kelelang.

នា ឃុន ឃុន ឃុន ឃុន

ka. Kanorayang.

នា ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន

da. Pamidanda niskala inggih punika nguningang raga majeng ring Ida Sang

ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន

Hyang Widhi miwah Prabhawan Ida Yakti tan Wyakti Saha kasaksinin olih

ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន

para prajuru, manggala desa lan krama.

នា ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន

(4) Pamidanda sane katiwakang patut masor singgih manut ring kasisipane.

នា ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន

(5) Jinah utawi Artha Pamidanda ngranjing dados druwen desa.

ហា ហា ១៤១

Pawos 65

នា ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន

(1) Krama Desa sane langkung ring asasih (kawilangin saking rahina kayogya

ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន

naur), durung naur urunan utawi dedandan patut nikel.

នា ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន ឃុន

(2) Yening sampun langkung ring asasih sakeng kayogyan panauran nikel sang

ສາບິເມໄຊໄທໄກຊູບັງ ຮັບິເມໄກຊູເທບເງືຸ້ມສາບິເມໄກຊູ
kapidanda taler tan naur, Kelian Desa patut niwakang pakeling ring sang
ສາບິເມໄຊ

kapidanda.

ຫຼື ກຸຍສິມຍາໄກຊູ ທີ່ເອີ້ນວ່າເອີ້ນຊື່ບໍ່ເກີດມາເລີຍສາບິເມໄກຊູ

(3) Yening sampun langkung tigang sasih/sangkepan ngawit pakeling sang kadanda

ທຸງຸ້ໄກຊູ ກຸຍສິມຍາໄກຊູ ທີ່ເອີ້ນວ່າເອີ້ນຊື່ບໍ່ເກີດມາເລີຍສາບິເມໄກຊູ
durung taler naur sakadi patut, tan wenten pamargi sajawaning karampag.

໑ ບໍ່ເສັຍສິນຄ້າທີ່ຈຸດປາຍກຸ້ໄກຊູ ທີ່ເອີ້ນວ່າເອີ້ນຊື່ບໍ່ເກີດມາເລີຍສາບິເມໄກຊູ

(4) Pakeling sakadi inucap ring ajeng karawuhang jantos ping Tiga/sasampun

ສາບິເມໄກຊູ ທີ່ເອີ້ນວ່າເອີ້ນຊື່ບໍ່ເກີດມາເລີຍສາບິເມໄກຊູ ທີ່ເອີ້ນວ່າເອີ້ນຊື່ບໍ່ເກີດມາເລີຍສາບິເມໄກຊູ
kawentenang pakeling raris krama inucap wenang madewa saksi ring Pura Desa
ສາບິເມໄກຊູ ທີ່ເອີ້ນວ່າເອີ້ນຊື່ບໍ່ເກີດມາເລີຍສາບິເມໄກຊູ ທີ່ເອີ້ນວ່າເອີ້ນຊື່ບໍ່ເກີດມາເລີຍສາບິເມໄກຊູ
kasaksinin olih Krama Desa, Prajuru lan Kerta Desa sadurung pamiwak

ຂັ້ນຕອນກຸ້ໄກຊູ ທີ່ເອີ້ນວ່າເອີ້ນຊື່ບໍ່ເກີດມາເລີຍສາບິເມໄກຊູ ທີ່ເອີ້ນວ່າເອີ້ນຊື່ບໍ່ເກີດມາເລີຍສາບິເມໄກຊູ
dedandan sane pinih untkur katibakang manut pararem.

໑ ບຸກຄົນທີ່ເຮົາເຮັດວຽກຄວນພາກເອົາເອົາເອົາ

(5) Rerampagan nganggen tata cara kadi ring sor :

໑ ມາ ຮັບິເມໄກຊູ ທີ່ເອີ້ນວ່າເອີ້ນຊື່ບໍ່ເກີດມາເລີຍສາບິເມໄກຊູ ທີ່ເອີ້ນວ່າເອີ້ນຊື່ບໍ່ເກີດມາເລີຍສາບິເມໄກຊູ

ha. Kelian Desa kasarengin antuk Krama Desa Tigang Diri lan Pacalang maka
ສາບິເມໄກຊູ

saksi

໑ ມາ ມີເຕັມຄູ່ກຸ້ໄກຊູ ທີ່ເອີ້ນວ່າເອີ້ນຊື່ບໍ່ເກີດມາເລີຍສາບິເມໄກຊູ ທີ່ເອີ້ນວ່າເອີ້ນຊື່ບໍ່ເກີດມາເລີຍສາບິເມໄກຊູ

na. Sang ngrampag saking darsana ngambil barang utawi nyawenin tanem tuwuh,

໑ ມາ ສາບິເມໄກຊູ ທີ່ເອີ້ນວ່າເອີ້ນຊື່ບໍ່ເກີດມາເລີຍສາບິເມໄກຊູ ທີ່ເອີ້ນວ່າເອີ້ນຊື່ບໍ່ເກີດມາເລີຍສາບິເມໄກຊູ

akehnya manut hutang sang karampag.

໑ ມາ ປຸງຖະໜົນເອົາ

ca. Prajuru miteketang mangda barang-barang sane karampag digelis katebus,

មនីក្តីហឫត្យរិហារហិគបដំនាវុធាលី

masengker awuku ring arahina pacang kadol.

រា ហត្ថនិទ្ទិស្យាប្រិយវាសាវុធាលីក្តីហឫត្យរិហារហិគបដំនាវុធាលី

ra. Tan nganinin saluwir barang sane patut inggilang manut Agama miwah

មនីម៉ែបក្សបតីបដំនាវុធាលី

mademang pangupa jiwa sang karampag.

បុរាណសាស្ត្រ

Pawos 66

ក្រ បុរាណសាស្ត្របដំនាវុធាលីក្តីហឫត្យរិហារហិគបដំនាវុធាលី

(1) Prade sane pacang karampag ngwara (ngalangin) pamargi inucap mawastu sampun

ហត្ថនិទ្ទិស្យាប្រិយវាសាវុធាលីក្តីហឫត្យរិហារហិគបដំនាវុធាលី

tan nganutin awig-awig desa wenang karang desa sane kagenahin kadaut antuk

វុធាលីមនីម៉ែបក្សបតីប

desa manut pararem.

ក្រ មនីម៉ែបក្សបតីបដំនាវុធាលីក្តីហឫត្យរិហារហិគបដំនាវុធាលី

(2) Samalih yan purun taler ngalangin pamargi kadi ring ajeng tan wenten pamargi

សាវុធាលីក្តីហឫត្យរិហារហិគបដំនាវុធាលី

sajawaning kawaliang pipilnyane nganutin tata cara sane becik manut dresta

ហត្ថនិទ្ទិស្យាប្រិយវាសាវុធាលី

lan pararem.

ក្រ បដំនាវុធាលីក្តីហឫត្យរិហារហិគបដំនាវុធាលី

(3) Pamidanda inucap ring ajeng keni buntas risampun sang kakeninin :

ហត្ថនិទ្ទិស្យាប្រិយវាសាវុធាលីក្តីហឫត្យរិហារហិគបដំនាវុធាលី

ha. Nunas geng pengampura ring krama desa, riantukan nguak pasubaya (pararem)

បដំនាវុធាលី

pecak.

៣១ គប្បីបក្កិកាភាព្យបនាស្សកាយសុភាសិភាវមាត្រាភូមិភិ

na. Nawur pangargan panguwak pasubaya duk pacang karampag kadulurin

ប្រយស្តិ៍ហ្ន៎

prayascita.

៣១ ភីលិហាភ្នត្តេបទ្យោនិកាដិហិភីភីស្សិសាភាវាដិភិស្សេមាភាសមិ

(4) Kelian Desa patut nguningayang indik sang kanorayang ring krama desa sami,

នាភូកិហាភ្នត្តេនិកាដិហិភីភីស្សិសាភាវាដិភិស្សេមាភាសមិ

kandugi taler nguningayang ring Guru Wisesa mangda tatas uning, taler tur sareng

និបសាបមិសាស្ត្រសាស្ត្រាភិ

niwakang pamidanda sane patut.

១១ ភីលិហាភ្នត្តេហេត្តបិសាដិសាភាវាស្សិសាភាវាដិភិស្សេមាភាសមិ

(5) Kelian Desa tan kopicayang kayogya saluir kabuatang minekadi sahananing

ហិលិសាស្ត្របិសាដិសាភាវាស្សិសាភាវាដិភិស្សេមាភាសមិ

ilikita marep ring sang kanorayang.

៤១ ដិសាភាវាស្សិសាភាវាដិភិស្សេមាភាសមិ

(6) Sang Kanorayang kengin mawali malih dados Krama Desa risampun :

ហា ភូភីបក្កិកាភាព្យបនាស្សកាយសុភាសិភាវមាត្រាភូមិភិ

ha. Nunas geng pengampura ring Krama Desa riantukan nguwak Pasubaya.

៣១ គប្បីបក្កិកាភាព្យបនាស្សកាយសុភាសិភាវមាត្រាភូមិភិ

na. Nawur pangargan panguwak pasubaya.

៣១ កិលសាស្ត្រាភិសាដិសាភាវាស្សិសាភាវាដិភិស្សេមាភាសមិ

ca. Ngelaksanayang madewa saksi malih.

Աստասարգահ

ASTAMAS SARGAH

Կոսի Կոսի Կոսի Կոսի Կոսի

NGUWAH-NGUWUHIN AWIG-AWIG

Բարձրագույն

Pawos 67

Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի

(1) Nguwah-nguwuhin awig-awig desa puniki kamargiang antuk Paruman Desa.

Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի

(2) Paruman inucap mangda kasungkenin antuk atengee langkung krama desa.

Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի

(3) Pidaging nguwah-nguwuhhin awig-awig malarapan Gilik Saguluk

Սալոնգ Սաբանտակա Նև Սարոս Սարփանա յա

Salunglung Sabyantaka lan Paras Paros Sarpana ya.

Բարձրագույն

Pawos 68

Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի

(1) Sakaluiring sane wenten sederengnya patut kaanutang ring sadaging awig-awig

Կոսի Կոսի

puniki.

Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի

(2) Sakaluiring sane durung kabaos sajeroning awig-awig puniki patut

Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի Կոսի

kamargiang manut tata cara sane sampun ketah mamargi kadulurin antuk

Բարձրագույն

pararem.

គបមស្សវ័កោ

NAWAMAS SARGAH

បឿប្បហិ

PAMUPUT

បុរាសាស្ត្រ

Pawos 69

កេ ឧបទ្វីបិកោនិសិនិគោបន្តនិកោឧបទ្វីបិកោតោហោធាត្រាតោសិបហា

(1) Awig-awig puniki kawastanin awig-awig Desa Adat Nagasepaha.

ក្ល ឧបទ្វីបិកោនិសិនិគោយ៉ាតិយ៉ាតិបិណ្ណស្ត្រិមិទ្រិបុរាសាស្ត្រ

(2) Awig-awig puniki kamargiang ngawit kasungkemin ring paruman.

បុរាសាស្ត្រ

Pawos 70

កេ ឧបទ្វីបិកោនិសិនិគោបរិប្បិយ៉ាធាត្រាហិកោតោធាត្រាតោសិបហា

(1) Awig-awig puniki kaparipurnayang duk rahina Budha Manis Wuku Julungwangi,

តោត្រាតោសិបហា កេ ៣៣៣ មករាសិបហា ២០២២

Sasih Ka Enem Isaka Warsa 1944 Masehi Tanggal 20

រាសាស្ត្រ ២០២២ រាសាស្ត្រ

Desember 2022 ring Pura Desa.

ក្ល ឧបទ្វីបិកោនិសិនិគោបិណ្ណស្ត្រិមិទ្រិបុរាសាស្ត្រ

(2) Awig-awig puniki kalingga tanganin olih Kelian Desa Adat lan

បកោរិកោសិនិគោនិសិនិគោបិណ្ណស្ត្រិមិទ្រិបុរាសាស្ត្រ បកោរិកោសិនិគោបិណ្ណស្ត្រិមិទ្រិបុរាសាស្ត្រ

panyarikan, kasaksinin olih Perbekel Nagasepaha lan Camat Buleleng

មិបុរាសាស្ត្រ បកោរិកោសិនិគោបិណ្ណស្ត្រិមិទ្រិបុរាសាស្ត្រ

miwah Majelis Madia Desa Adat Kabupaten Buleleng saha Bupati

កេ ឧបទ្វីបិកោនិសិនិគោបិណ្ណស្ត្រិមិទ្រិបុរាសាស្ត្រ

Buleleng maka Murdha Pamikukuh.

ក្រុមប្រឹក្សាភិបាលក្រុមការងារ

(3) Luir Sang Ngalingga Tanganin :

ឈ្មោះ ប្រជុំភូមិភាគ

ha. Prajuru Desa :

ក្រុមប្រឹក្សាភិបាលក្រុមការងារ

1. Kelian Desa Buar Nagasepaha



ឈ្មោះ ឧបករណ៍
MADE DARSANA

ក្រុមប្រឹក្សាភិបាល

2. Panyarikan

ឈ្មោះ ឧបករណ៍
NYOMAN ADI WERDIASA

ក្រុមប្រឹក្សាភិបាល
3. Patajuh

ឈ្មោះ ឧបករណ៍
GEDE ANTENG

ក្រុមប្រឹក្សាភិបាល
4. Patengen

ឈ្មោះ ឧបករណ៍
I MADE SUKRAWA

Pengrampih,

មតិលិខិតភូមិភាគ
MAJELIS DESA ADAT (MDA)

ភូមិភាគប្រជុំភូមិភាគ
KABUPATEN BULELENG

ក្រុមប្រឹក្សាភិបាល
Bendesa Madya

ឈ្មោះ ឧបករណ៍
I Dewa Putu Budharsa, S.H

មតិលិខិតភូមិភាគ
MAJELIS DESA ADAT (MDA)

ភូមិភាគប្រជុំភូមិភាគ
KECAMATAN BULELENG

ក្រុមប្រឹក្សាភិបាល
Bendesa Alitan



ឈ្មោះ ឧបករណ៍
I Ketut Sutana, A.Ma.Pd

සහාය

Saha Uning

විවිධ මහලු (14 වන වර්ග) ප්‍රාදේශීය

MAJELIS DESA ADAT (MDA) PROVINSI BALI

අංකය

Nomor : 009/AW6-K/MDAP/11/2025

දිනය

Tanggal : 29 Februari 2025

මහලු

Bendesagung

මහලු විවිධ මහලු ප්‍රාදේශීය
Ida Pangelingsir Agung Putra Sukahet



විකර්ම මහලු

Penyarikan Agung

මහලු විවිධ මහලු ප්‍රාදේශීය
Dr. Dewa Nyoman Rai Asmara
ප්‍රාදේශීය මහලු විවිධ මහලු
Putra, S.H., M.H

නිකුත් කිරීම

Diregistrasi

නිකුත් කිරීමේ කාර්යාලය

Dinas Pemajuan Masyarakat Adat

දිනය

Tanggal : 20 Maret 2025

අංකය

Nomor Registrasi

1000001/1000001/1000001/1000001
: A/0018/0035/002/01/DPMA/2025